



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៧៨

ត្រីមាសទី ០៤ ឆ្នាំ ២០១៧

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាង

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១-ព្រះរាជក្រម

- ២៥-១០-២០១៧ -ព្រះរាជក្រម នស/រកម/១០១៧/០១០ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៨៤៦៤
- ២៥-១០-២០១៧ -ព្រះរាជក្រម នស/រកម/១០១៧/០១១ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ៨៤៦៥

២-ព្រះរាជក្រឹត្យ

- ០៧-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧២៦ ស្តីពី ការតម្លើងថ្នាក់ដល់កញ្ញា **ស្រួច ពិដោរ** ពី ឧត្តមអភិបាល ថ្នាក់លេខ ៣ ទៅឧត្តមអភិបាល ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ អភិបាល មន្ត្រីរាជការ នៃក្រុមនីតិបុព្វត្តិ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ៨៤៧១
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣៤ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តមឧត្តម សេនីយ៍ឯក **ជា ស្បើន** ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយក ដោយមិនទទួលយក ប្រាក់បៀវត្សរ៍ ៨៤៧២
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឯកឧត្តម **សូ សុខ** ជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៨៤៧៣
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣៦ ស្តីពី និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និង ថ្នាក់តាមវេនអតីតភាពការងារដល់លោក **ស្បើន សុជាតិ** នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៨៤៧៤
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣៧ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០២ រូប ៨៤៧៥
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣៨ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០២ រូប ៨៤៧៦

- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៣៩ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ជាតិច្ចបច្ច្រាមរណៈ ដល់សព្វឧត្តមសេនីយ៍ទោ **អ៊ុំ សុភា** នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៨៤៧៧
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤០ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ជាតិច្ចបច្ច្រាមរណៈ ដល់សព្វនាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ១០ រូប ៨៤៧៨
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤១ ស្តីពី ការតែងតាំងលោក **ប៉ាង អេវ៉ិន** ជា ឧកញ៉ា ៨៤៨០
- ១១-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ១០ រូប ៨៤៨១
- ១២-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤៤ ស្តីពី ការតែងតាំងឯកឧត្តម **ខួន រតនា** ជា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៨៤៨២
- ១២-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤៥ ស្តីពី និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារដល់លោក **សាយ ភុសល** នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួង មហាផ្ទៃ ៨៤៨៣
- ១៦-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **អ៊ុង ជ័យឆ័ន** (WANG JIACHUAN) ជនជាតិចិន សញ្ជាតិចិន ៨៤៨៤
- ១៦-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្ម ដល់លោក **ឈិន អ៊ុនលីវ** (CHEN YINGLIU) ជនជាតិចិន សញ្ជាតិចិន ដោយប្តូរមក ជាឈ្មោះ **តាំង សុខ** (TAING SOK) ៨៤៨៥
- ១៦-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤៨ ស្តីពី ការតែងតាំងឯកឧត្តម **សៀ ឥន្ទ្រ** ជា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ៨៤៨៦
- ១៦-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៤៩ ស្តីពី និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ តាមអតីតភាពការងារដល់មន្ត្រីរាជការចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួង មហាផ្ទៃ ៨៤៨៧
- ១៦-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៥០ ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ១១ រូប និងតម្កើងឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ដល់លោក **ក្រូច ច័ន្ទ** នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៨៤៨៨

គ

- ១៦-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៥១ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ដល់
នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២១ រូប ៨៤៩០
- ១៦-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៥២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក
ជាតិច្បាប់ចម្លង: ដល់សព្វឧត្តមសេនីយ៍ទោ **ស្នួស ណារិន** នាយទាហាន ថ្នាក់ឧត្តមសេនីយ៍
នៃកងយោធពលខេមរភូមិន្ទ ៨៤៩២

II-ក្រុមប្រឹក្សាធម្មនុញ្ញ

- ២៤-១០-២០១៧ -សេចក្តីសម្រេចលេខ ១៩១/០៣១/២០១៧ កបធ.ច ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
លើសំណុំរឿងលេខ ៣៤៨/០៨៦/២០១៧ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ ៨៤៩៣
- ២៤-១០-២០១៧ -សេចក្តីសម្រេចលេខ ១៩២/០៣២/២០១៧ កបធ.ច ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
លើសំណុំរឿងលេខ ៣៤៩/០៨៧/២០១៧ ចុះថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧ ៨៤៩៧

III-រាជរដ្ឋាភិបាល

អនុក្រឹត្យ

- ១១-១០-២០១៧ -អនុក្រឹត្យលេខ ១១៥១ អនក្រ.តត ស្តីពី ការផ្ទេរភារកិច្ចមន្ត្រីរាជការ ៨៥០២
- ១១-១០-២០១៧ -អនុក្រឹត្យលេខ ១១៥២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៨៥០៤
- ១១-១០-២០១៧ -អនុក្រឹត្យលេខ ១១៥៣ អនក្រ.តត ស្តីពី ការផ្លាស់ប្តូរ និងតម្លើងឋានន្តរស័ក្តិ មកជា
ឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកិច្ចការនារី ៨៥០៦
- ១២-១០-២០១៧ -អនុក្រឹត្យលេខ ១១៥៤ អនក្រ.តត ស្តីពី ការតាំងសិប្បក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ៨៥០៨
- ១២-១០-២០១៧ -អនុក្រឹត្យលេខ ១១៥៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៨៥០៩
- ១២-១០-២០១៧ -អនុក្រឹត្យលេខ ១១៥៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ ៨៥១០
- ១២-១០-២០១៧ -អនុក្រឹត្យលេខ ១១៥៧ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ ៨៥១១
- ១២-១០-២០១៧ -អនុក្រឹត្យលេខ ១១៥៨ អនក្រ.តត ស្តីពី ការតាំងសិប្បក្នុងក្របខ័ណ្ឌមន្ត្រីក្រមការ ៨៥១២
- ១២-១០-២០១៧ -អនុក្រឹត្យលេខ ១១៥៩ អនក្រ.តត ស្តីពី ការតាំងសិប្បក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ៨៥១៤
- ១២-១០-២០១៧ -អនុក្រឹត្យលេខ ១១៦០ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការតាម
សញ្ញាបត្រ ៨៥១៦
- ១២-១០-២០១៧ -អនុក្រឹត្យលេខ ១១៦១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយទាហាន ៨៥២០

១៣-១០-២០១៧ -អនុក្រឹត្យលេខ ១១៦២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៨៥២៥

IV~ការងារបណ្តាញក្រសួង

១~ទីស្តីការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៥-០៨-២០១៧ -ប្រកាសរួមលេខ ៨៤៩ សហវ.ប្រក ស្តីពី ការអនុញ្ញាតឱ្យជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបរបរវិជ្ជាជីវៈ ក្នុងវិស័យទេសចរណ៍ទីពឹងប្រព័ន្ធចូលរួមហើយដ្ឋានអង្គររយៈពេលវែង ៨៥២៦

០៧-០៩-២០១៧ -ប្រកាសអនុក្រសួងលេខ ៨៧៩ សហវ.ប្រក ស្តីពី ការដាក់ឱ្យអនុវត្តអង្គភាពថវិកា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ៨៥២៩

០៧-០៩-២០១៧ -ប្រកាសលេខ ៨៨២ សហវ.ប្រក ស្តីពី ការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់គម្រោងនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ (តទៅ រាជកិច្ចលេខ ៧៩) ៨៥៣១

២~ទីស្តីការដ្ឋានក្រសួងឧស្សាហកម្ម និង សិប្បកម្ម

០៣-០៧-២០១៧ -ប្រកាសលេខ ៣០៣ ឧស.កឧ.ប្រក ០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីធី រ៉ាប់បើរ ខូអិលធីឌី បង្កើតរោងចក្រ កែច្នៃជ័រកៅស៊ូ ៨៥៥៤

០៣-០៧-២០១៧ -ប្រកាសលេខ ៣០៧ ឧស.កឧ.ប្រក ០៧ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីន យុង ឈៀង (ខេមបូឌា) ខ្នាតស៊ីង វ៉ែសស៊ីង មេនូហ្វេកឈ័រ ឯ.ក បង្កើតរោងចក្រ បោកគក់សម្លៀកបំពាក់ ៨៥៥៧



ព្រះរាជក្រម

យើង

នស/រកម/១០១៧/០១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ៨ស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឲ្យប្រើ

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នាសម័យ ប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ១៨៩/០២៩/២០១៧ កបធ.ច ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ហើយដែលមាន សេចក្តីទាំងស្រុងដូចតទៅ៖



ច្បាប់

ស្តីពី

វិសោធនកម្មច្បាប់ស្តីពី

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ



មាត្រា មួយ..

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៥/០០៣ ចុះថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៥ ត្រូវបានធ្វើវិសោធនកម្មដូចតទៅ ៖

មាត្រា ១៣៨.. ស្ទួន

ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអាសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្ត្រទាំងអស់នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិទៅទៀតហើយ ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ ០៧(ប្រាំពីរ)ថ្ងៃ ទៅឱ្យគណបក្សនយោបាយនានាដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានី ខេត្តជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាដែលដឹកនាំរាជរដ្ឋាភិបាល តាមជំហានទាំងឡាយដូចខាងក្រោម ៖

ជំហានទី១ : កំណត់កូតាដែលតម្រូវឱ្យគណបក្សនយោបាយបានទទួល ០១ (មួយ) អាសនៈតាមរូបមន្តខាងក្រោម ៖

$$ក'_{ត} = \frac{ស'_{ស}}{អ'_{ប}}$$

ក្នុងនោះ ៖

-ក'_{ត} : តាងឱ្យកូតាជាផលចែកដោយមិនគិតពីសំណល់ចែក

-ស'_{ស} : តាងឱ្យចំនួនសន្លឹកឆ្នោតបានការសរុប បោះឱ្យគណបក្សនយោបាយទាំងអស់ដែលបានចូលរួមក្នុងការបោះឆ្នោតនៅក្នុងរាជធានី ខេត្ត ដកចេញនូវសន្លឹកឆ្នោតបានការដែលបានបោះឱ្យគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងដកចេញនូវសន្លឹកឆ្នោតបានការដែលបានបោះឱ្យគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាដែលដឹកនាំរាជរដ្ឋាភិបាល

-អ'_{ប} : តាងឱ្យអាសនៈដែលនៅទំនេរ ក្នុងរាជធានី ខេត្ត ។



ជំហានទី២ : កំណត់ចំនួនអាសនៈជាបឋម ដែលគណបក្សនយោបាយនីមួយៗបាន
ទទួលតាមរូបមន្តខាងក្រោម ៖

$$អ'_{ទ} = \frac{ស_{ប}}{ក'_{ត}}$$

ក្នុងនោះ៖

-អ'_{ទ} : តាងឱ្យចំនួនអាសនៈដែលគណបក្សនយោបាយមួយក្នុងរាជធានី ខេត្ត
បានទទួលមុនពេលធ្វើប្រមាណវិធីចាំបាច់ក្នុងជំហានទី៣

-ស_{ប} : តាងឱ្យសន្លឹកឆ្នោតបានការសរុប បោះឱ្យគណបក្សនយោបាយមួយក្នុង
រាជធានី ខេត្ត

-ក'_{ត} : តាងឱ្យចំនួនកូតាដែលបានកំណត់ក្នុងជំហានទី១ ។

បន្ទាប់ពីបានគណនាក្នុងជំហានទី២ ក្នុងករណីគ្មាននៅសល់អាសនៈដើម្បីបែងចែកបន្ត
ទៀត ចំនួនអាសនៈសម្រេចត្រូវកំណត់យកតែម្តង។

ក្នុងករណីគណនាក្នុងជំហានទី២រួចហើយ ប៉ុន្តែមានអាសនៈនៅសល់ដែលត្រូវបន្តបែង
ចែកតទៅទៀត អាសនៈដែលនៅសល់នោះត្រូវបែងចែកតាមរូបមន្តដែលបានកំណត់ក្នុង
ជំហានទី៣ ។

ជំហានទី៣ : អាសនៈដែលនៅសល់ ត្រូវបែងចែកដោយកំណត់យកមធ្យមភាគខ្ពស់
បំផុត តាមរូបមន្តខាងក្រោម៖

$$ម'_{ត} = \frac{ស_{ប}}{អ'_{ទ} + ១}$$

ក្នុងនោះ៖

-ម'_{ត} : តាងឱ្យមធ្យមភាគខ្ពស់បំផុត

-ស_{ប} : តាងឱ្យសន្លឹកឆ្នោតបានការសរុប បោះឱ្យគណបក្សនយោបាយមួយក្នុង
រាជធានី ខេត្ត

-អ'_{ទ} : តាងឱ្យចំនួនអាសនៈ ដែលបានបែងចែកឱ្យគណបក្សនយោបាយមួយ ។

វិធីសាស្ត្រដូចមានចែងក្នុងកថាខណ្ឌទី ៩ និងកថាខណ្ឌទី ១០ នៃចំណុច ក នៃមាត្រា ១៣៥
នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវអនុវត្តចំពោះការគណនាក្នុងជំហានទី៣
និងការគណនាជាបន្តបន្ទាប់ទៀត ។

ក្នុងករណីគណនាតាមរូបមន្តខាងលើ មានគណបក្សពីរ ឬច្រើនបានទទួលលទ្ធផល
ស្មើគ្នា គេមិនអាចកំណត់បែងចែកអាសនៈដែលនៅសល់ទៅឱ្យគណបក្សនយោបាយណា
មួយបាន ដូច្នេះអាសនៈនោះត្រូវផ្តល់ជូនទៅគណបក្សនយោបាយដែលទទួលបានចំនួនសន្លឹកឆ្នោត



បានការខ្ពស់ជាងគេ ។ ក្នុងករណីចំនួនសន្លឹកឆ្នោតបានការរបស់គណបក្សនយោបាយស្មើគ្នា ទៀតនោះ អាសនៈដែលនៅសល់នោះត្រូវបែងចែកទៅឱ្យគណបក្សនយោបាយតាមការចាប់ ឆ្នោត ដែលកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ក្នុងករណីគណបក្សនយោបាយណាមួយទទួលបានអាសនៈបន្ថែមមួយ ឬច្រើន ប៉ុន្តែ បញ្ជីបេក្ខជនរបស់ខ្លួនមានបេក្ខជនតិចជាងអាសនៈនោះ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតត្រូវស្នើជាលាយលក្ខណ៍អក្សរទៅសម័យគណបក្សនោះ ឱ្យបន្ថែមឈ្មោះក្នុងបញ្ជីបេក្ខជន ក្នុងរយៈពេលយ៉ាងយូរ ០៥(ប្រាំ)ថ្ងៃ ក្រោយពីបានទទួលសំណើ ។ បែបបទនៃការទទួលពិនិត្យ និងការអនុម័តបេក្ខជនដែលស្នើបន្ថែមនេះ ត្រូវអនុវត្តតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ២៣ មាត្រា ២៤ មាត្រា ២៥ មាត្រា ២៦ មាត្រា ២៨ មាត្រា ៣២ មាត្រា ៣៣ មាត្រា ៣៤ មាត្រា ៣៥ និងមាត្រា ៣៦ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

ក្នុងករណីគណបក្សនយោបាយណាមួយ មិនបានអនុវត្តតាមពេលវេលាខាងលើ ឬមិន បានកែលម្អការខ្វះខាត ដែលធ្វើឱ្យគណបក្សនយោបាយនោះមិនអាចបំពេញអាសនៈដែល នៅទំនេរបាន ត្រូវចាត់ទុកដូចជាគណបក្សនយោបាយនោះបោះបង់ចោលអាសនៈឱ្យនៅទំនេរ ។ ករណីនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអាសនៈដែលនៅទំនេរនេះ តាមបទប្បញ្ញត្តិនៃមាត្រានេះ ។

ក្នុងករណីពុំមានគណបក្សនយោបាយទទួលយកអាសនៈដែលនៅទំនេររបស់គណបក្ស នយោបាយ ដែលប្រកាសបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្ស នយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈដែលនៅទំនេរនោះ ឱ្យទៅគណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ។

មាត្រា ៧៖..

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៧

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ១៧១០. ៨៤២
បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី
ហត្ថលេខា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លេខ: ៧៨៦ ស.ណ
សំណៅដល់មហាអគ្គនាយកដ្ឋានការបោះឆ្នោត
រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការការបោះឆ្នោត

សយ សុខា



ព្រះរាជក្រម

យើង

នស/រកម/១០១៧/០១១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ ១៩០/០៣០/២០១៧ កបធ.ច ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



**ច្បាប់
ស្តីពី**

**វិសោធនកម្មច្បាប់ស្តីពី
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា**

មាត្រាមួយ..

មាត្រា៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០៧១៧/០០៦ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានធ្វើ វិសោធនកម្មដូចតទៅ៖

មាត្រា ៣..ថ្មី

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ០៦ (ប្រាំមួយ) ឆ្នាំម្តង នៅ ថ្ងៃអាទិត្យ សប្តាហ៍ទី ៤ យ៉ាងយូរ មុនដំណាច់ឆ្នាំទី ៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុង ករណីដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា ១០២ថ្មី នៃរដ្ឋធម្មនុញ្ញ ។

កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នីតិកាលព្រឹទ្ធសភា ត្រូវផុតកំណត់នៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង ។

មាត្រាពីរ..

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ. ១៧១០. ៨៤៣

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី

ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លេខ. ៧៧៧ ស.ណ

សំណៅដល់មានតម្លៃជាការបែកបាក់

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៧

អគ្គលេខាធិការរងរដ្ឋាភិបាល

២/២

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៤៩៨/០៦ ចុះថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ១៩៩៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០០៧ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០២០៣/០០៧ ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៣ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៤១៧/០០៤ ចុះថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦១៦/៦១៦ ចុះថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៦ ស្តីពីការ តែងតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិរាជ្យ លើកទី៧
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ឯកឧត្តម អ៊ឹម ឈុនលីម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រូវឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ស្រេច ពិដោយ ពីឧត្តមអភិបាល ថ្នាក់លេខ ៣ ទៅឧត្តមអភិបាល ថ្នាក់លេខ ២ ក្នុងក្របខ័ណ្ឌ អភិបាល មន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។

មាត្រា ២ : ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៧.១៧១០.៧៣៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៤៩ ស.ណ
សំណៅដល់មេធាវីក្រុមប្រឹក្សាធម្មនុញ្ញ
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស្រី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/១៧៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការរដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៤ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនិងផ្តល់ឋានៈឯកឧត្តមឧត្តមសេនីយ៍ឯក **ជា សៀង** ជាជំនួយការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយក ដោយមិនទទួលយកប្រាក់បៀវត្ស ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៧២០.៧៤៣

លេខ: ៧២៨ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧

សំណេរដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា១ : តែងតាំង និងផ្តល់ឋានៈឯកឧត្តម **សូ សុខ** ជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧១០.៧៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧២៩ ស.ណ

សំណេរដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៧៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់តាមវេនអតីតភាពការងារដល់លោក **សៀង សុជាតិ** ពីឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦ មកឋានន្តរស័ក្តិរម្យត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួង មហាផ្ទៃ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៧១០. ៧៤៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧

លេខ. ៧៣៦ ស.ណ
សំណៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/០២១១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១៖ តម្រើងឋានន្តរសក្តិ **ឧត្តមសេនីយ៍តេជោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

១- ឯកឧត្តម ឧត្តមសេនីយ៍ត្រី **ជា តារា** អត្តលេខ ៧៧៧៧៨

២- ឯកឧត្តម ឧត្តមសេនីយ៍ត្រី **សុខ មនោរម្យ** អត្តលេខ ៧៧៧៧៦

មាត្រា ២៖ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ល.អ. ១៧១០.៧៤៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧

លេខ: ៧៧៧៧ ស.ណ
សំណៅដល់បាទសម្តេចអគ្គមហាសេនាបតីតេជោ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរង្វង់រដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍នោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៖

- ១-លោកឧត្តមសេនីយ៍ត្រី **ឈាង ចាន់ស៊ី** អត្តលេខ ០៦៨៥៤
- ២-លោកឧត្តមសេនីយ៍ត្រី **ស៊ី ជារតនាចិត្ត** អត្តលេខ ៦៣១១៤។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

កក្កដា ១៧១០ . ៧៤៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៧

លេខ: ៧/២៧ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៧



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តម្រើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ជាភិក្ខុបច្ចាមណៈ ដល់សព្វឧត្តមសេនីយ៍ទៅ **ឪ សុភា** អគ្គលេខ ០២៦៧២២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧១០.៧៤៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៤០ ស.ណ
សំណៅដល់សម្តេចអគ្គមហាសេនាបតីតេជោ
រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការជ្ជាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិ ជាកិច្ចបញ្ជាមរណៈ ដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក

- | | | |
|-----------------|--------------------|----------------|
| ១-ឧត្តមសេនីយ៍ទោ | ឈឹម សាវ៉ាឌី | អត្តលេខ ០១៦៧៦៤ |
| ២-ឧត្តមសេនីយ៍ទោ | ម៉ុក ធុល | អត្តលេខ ០០៩៤១៣ |
| ៣-ឧត្តមសេនីយ៍ទោ | កែវ សាវ៉ែ | អត្តលេខ ០០៩១២២ |

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ

- | | | |
|------------------|-----------------|----------------|
| -ឧត្តមសេនីយ៍ត្រី | ខឹម កាន់ | អត្តលេខ ០២៧៣៤២ |
|------------------|-----------------|----------------|

គ-ឋានន្តរស័ក្តិឧត្តមនាវិកោ

- | | | |
|----------------|--------------------|----------------|
| -ឧត្តមនាវិក្រី | យុន ចន្ទ្រៈ | អត្តលេខ ០៤២៨០៩ |
|----------------|--------------------|----------------|

ឃ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី

- | | | |
|--------------|---------------------|----------------|
| ១-វរសេនីយ៍ឯក | សំ វិទ្យុ | អត្តលេខ ០០១៨៧០ |
| ២-វរសេនីយ៍ឯក | ច័ន្ទ សំណាង | អត្តលេខ ០១៦៧៦៨ |
| ៣-វរសេនីយ៍ឯក | យន់ កាណាដា | អត្តលេខ ១០៦៩៧៣ |
| ៤-វរសេនីយ៍ឯក | អ៊ុន ស៊ីលវ៉ា | អត្តលេខ ០១០០២០ |



ច-ឋាននុរស័ក្តិឧត្តមនាវីត្រី

-វរនាវីឯក

ខឹម

សំណាង

អត្តលេខ ០១៥០៨៩

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត
ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ស.រ. ១៧១០.៧៤៩

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៤២ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/០៧៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក **ប៉ាង អេនីន**

ជា

ឧកញ៉ា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.ស. ១៧១០ . ០៧៤០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៣៨ ស.ណ

សំណៅដល់មហាអគ្គនាយកដ្ឋានបច្ចេកទេស
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧៤២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លោសព្រះរាជធាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរាសេនា

- ១- ឯកឧត្តម វ៉ាន់ ច័ន្ទតារា
- ២- លោក ធាន ថេវី
- ៣- លោក ឃាំង នាយ

ខ-គ្រឿងឥស្សរិយយស មុនីសារាគំនុរ ថ្នាក់ បរាសេនា

- ១- ឯកឧត្តម ជេត ជាលី
- ២- ឯកឧត្តម វ្រ្មុង ធីរិន្ទ
- ៣- ឯកឧត្តម លី ស៊ីណា

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

- ១- លោក ប៊ុត សំរុន
- ២- លោកស្រី ឃួន សុធាវី
- ៣- លោក ជឹម គំក្រា

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សុទ្ធិ

- លោក លឹម ឡេង

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

កករ. ១៧១០. ៧៤២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៤២ ស.ណ
សំណៅដល់លោកនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៩២/៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងឯកឧត្តម **ខួន រតនា** ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ស.ស. ១២១០.២២៣

លេខ: ៧៤៣ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧

សំណៅដល់មហាសម្តេចនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរង្វង់រដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៧៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារដល់លោក **សាយ ពុសល** ពីឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ មកឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

២០១៧-១១/១០-២៧៥៤

លេខ: ២៤២ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧

សំណៅដែលមានកម្រិតថ្នាក់បំផុតនៃការប្រកាស
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **វ៉ុង ជាន់ជ័ន (WANG JIACHUAN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៨៨ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ទស.ល. ១៧១០. ៧៤៥

លេខ: ៧៤៦ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧

សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស្រី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/០៧/៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ឈិន ឃីនឈីង** (CHEN YINGLIU) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦១ នៅខេត្តដំប៉ង សាធារណរដ្ឋប្រជាមានិតចិន ដោយប្តូរមកជាឈ្មោះ **តាំង សុខ** "TAING SOK" ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព.រ.ល. ១៧/១០. ០៧/៥៦

លេខ: ៧៤៤ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧

សំណៅដល់មាតិកាផ្ទៃក្នុងការបែកចែកឯកសារ
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ១៧/៤៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងឯកឧត្តម **សៀ សុភ័ក្ត្រ** ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

សាលា. ១៧/១០. ១៧/៤៧

លេខ: ៧៥០ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧

សំណេរដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/០៧៤៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារដល់មន្ត្រីរាជការចំនួន ០៤រូប ពីឋានន្តរស័ក្តិ នាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ មកឋានន្តរស័ក្តិរដ្ឋមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួង មហាផ្ទៃ :

- | | | |
|---------------------------|-------------------------|----------------------------|
| ១- លោក ចាច ប៊ុនយាង | ពីនាយក្រមការ ថ្នាក់លេខ៣ | មករដ្ឋមន្ត្រី ថ្នាក់លេខ១ |
| ២- លោក សុខ គឹមខុន | ពីនាយក្រមការ ថ្នាក់លេខ៥ | មករដ្ឋមន្ត្រី ថ្នាក់លេខ៣ |
| ៣- លោក ប៊ុល សុផល | ពីនាយក្រមការ ថ្នាក់លេខ៦ | មករដ្ឋមន្ត្រី ថ្នាក់លេខ៤ |
| ៤- លោក យ៉ែ សុផាន់ | ពីនាយក្រមការ ថ្នាក់លេខ៦ | មករដ្ឋមន្ត្រី ថ្នាក់លេខ៤ ។ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ព្រះរាជលញ្ឆករ ១៧១០.០៧៤៩

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧

លេខ: ៧៤១ ស.ណ
សំណើដើម្បីឱ្យមានការបែកចែកធនធាន
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៩១/៥០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រូវឱ្យឧត្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ១១ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧៖

- ១- លោកស្រី **ទេព សុន្ទរី**
- ២- លោក **គឹម សាន**
- ៣- លោក **ហ៊ឹម សារុន**
- ៤- លោក **ស្វាយ សន្ធរ**
- ៥- លោក **ឃៀន សាខន**

- ពីរឧត្តមមន្ត្រី ថ្នាក់លេខ ២ មកឧត្តមមន្ត្រី ថ្នាក់លេខ ១
- ពីរឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ពីរឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ពីរឧត្តមមន្ត្រី ថ្នាក់លេខ ៦ មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
- ពីរមន្ត្រី ថ្នាក់លេខ ១ មកឧត្តមមន្ត្រី ថ្នាក់លេខ ៦



- | | | |
|--------------------|--|---|
| ៦- លោក ឡុង ណា | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ៧- លោក សុខ សាខន | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ៨- លោក ជុំ បុរ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ៩- លោក កុយ សារ៉េន | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១០- លោក គូច កក្កិ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ |
| ១១- លោក ចាន់ ចាសនា | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦ |

មាត្រា ២ : តម្កើងឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ដល់លោក **គ្រូប ច័ន្ទធី** ពីឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ ១ មកឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅរដ្ឋលេខាធិការដ្ឋាន អាកាសចរ ស៊ីវិល។

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

២០១៧. ១២/១០. ២៧/២៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧

លេខ: ៧៥៧ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/០១៥១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ តម្កើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ក្រី** ផល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- | | | | | |
|-----|------------|---------------|-------------------|---------------|
| ១- | វរសេនីយ៍ឯក | គាំ | សុផល | អត្តលេខ ០៨៤៨ |
| ២- | វរសេនីយ៍ឯក | អឿន | សារុន | អត្តលេខ ០១៥៨៦ |
| ៣- | វរសេនីយ៍ឯក | សំ | សុជាតិ | អត្តលេខ ០១៦៩១ |
| ៤- | វរសេនីយ៍ឯក | យុន | សុតុត្តា | អត្តលេខ ០២០២២ |
| ៥- | វរសេនីយ៍ឯក | ចាន់ | សុផា | អត្តលេខ ០២០៥៦ |
| ៦- | វរសេនីយ៍ឯក | ចឿ | ប្រាថ្នា | អត្តលេខ ០២៨៩៨ |
| ៧- | វរសេនីយ៍ឯក | សុបណ្ណ | គឹមហាវ | អត្តលេខ ០២៩៤៤ |
| ៨- | វរសេនីយ៍ឯក | អ៊ុក | ប៊ុនណា | អត្តលេខ ០៣០០៨ |
| ៩- | វរសេនីយ៍ឯក | តូច | សាគល | អត្តលេខ ០៣៦៥៨ |
| ១០- | វរសេនីយ៍ឯក | រ៉េម | វ៉ែន | អត្តលេខ ០៤២៦១ |
| ១១- | វរសេនីយ៍ឯក | អ៊ិន | ចិន្តាវ៉ែត | អត្តលេខ ០៧៩៧៣ |
| ១២- | វរសេនីយ៍ឯក | ស៊ីន | ចំណាន | អត្តលេខ ០៧៩៩៥ |
| ១៣- | វរសេនីយ៍ឯក | អ៊ឹម | ចលក្ខណ៍ | អត្តលេខ ០៨៣៥១ |



១៤- វិសេនីយ៍ឯក	ជា	ជាង	អត្តលេខ ០៨៨៣៣
១៥- វិសេនីយ៍ឯក	ប៉ាល់	សូត្រ	អត្តលេខ ០៩០០៦
១៦- វិសេនីយ៍ឯក	ស៊ាង	ឡេង	អត្តលេខ ១២១៤៣
១៧- វិសេនីយ៍ឯក	យុន	សារឿន	អត្តលេខ ១៥៦៤៦
១៨- វិសេនីយ៍ឯក	ហៀង	ស៊ីថា	អត្តលេខ ១៥៩២៦
១៩- វិសេនីយ៍ឯក	ឈឹម	គឹមហុន	អត្តលេខ ១៥៩៦១
២០- វិសេនីយ៍ឯក	ព្រហ្ម	ផានិត	អត្តលេខ ៥៥៧០២
២១- វិសេនីយ៍ឯក	សិក	សីលា	អត្តលេខ ៦២៥៨០ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពស. ១៣១០.៣៦០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧

លេខ: ២៥៥ ស.ណ
សំណៅដល់សមាជិកម្នាក់ៗនៃក្រុមប្រឹក្សា
រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស្រី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/០៧៥២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការជានៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** កម្លាំងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក** ជាតិចូបព្វាមរណៈ ដល់សព្វឧត្តមសេនីយ៍ទៅ **សួស ណារិន** អគ្គលេខ ០០១៤៣៤ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ស.ណ. ១០១/១០. ០៧/១១

លេខ: ៧៥៤ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧





ក្រុមប្រឹក្សាធម្មនុញ្ញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សំណុំរឿង

លេខ : ៣៤៨/០៨៦/២០១៧

ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧

សេចក្តីសម្រេច

លេខ : ១៩១/០៣១/២០១៧ កបធ.ច

ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

ក្រុមប្រឹក្សាធម្មនុញ្ញ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- បានឃើញលិខិតលេខ ៣៨១ រ.ស. ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៩ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយ

ឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ ដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានទទួលលិខិត ខាងលើនេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង ១០ នាទី

ក្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍

ក្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ

- យល់ឃើញថា រដ្ឋសភា និងព្រឹទ្ធសភាបានអនុវត្តត្រឹមត្រូវតាមបែបបទដែលមានចែងក្នុង មាត្រា ១១៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យនិងអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
- យល់ឃើញថា សំណើរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ស្រប តាមមាត្រា ១៤០ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៦ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញអាចទទួល យកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះ មកពិនិត្យបាន
- យល់ឃើញថា ទម្រង់នៃការតាក់តែង និង ការអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្របនឹងរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានពីរមាត្រា និងមានខ្លឹមសារដូចខាងក្រោម ÷

មាត្រាមួយ.-

មាត្រា ២០ និងមាត្រា ២១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៥/០១៥ ចុះថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានធ្វើវិសោធនកម្មដូចតទៅ ÷

មាត្រា ២០.- ថ្មី និង មាត្រា ២១.- ថ្មី

មាត្រាពីរ.- ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់

- យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ខាងលើនេះ បានធ្វើវិសោធនកម្មពីរមាត្រាដូចខាងក្រោម ÷

Handwritten signature

• មាត្រា ២០.- ថ្មី ចែងអំពី ការលែងមានសុពលភាព និងលែងមានគុណសម្បត្តិនៃ បញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនៈដែលខ្លួនទទួលបាន ឬត្រូវបានលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវបានរំលាយ ការបែងចែកអាសនៈដែលនៅ ទំនេរនោះដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅឱ្យបញ្ជីបេក្ខជននៃ គណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមក្នុងការបោះឆ្នោតនៅក្នុងឃុំ សង្កាត់ ក្នុងអំឡុងពេលយ៉ាងយូរ ១៤ (ដប់បួន) ថ្ងៃ។ គណបក្សនយោបាយដែលបានចូលរួម ក្នុងការបោះឆ្នោត អាចប្រកាសមិនទទួលយកអាសនៈដែលនៅទំនេរនៅក្នុងឃុំ សង្កាត់ ណាមួយ ឬមួយចំនួន ដោយត្រូវធ្វើលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងអំឡុងពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ ។ ការចាត់នីតិវិធីឡើងវិញ ក្នុងករណីពុំមានគណបក្សនយោបាយទទួលយកអាសនៈ ដែលនៅទំនេរដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ជំហានទាំងឡាយ នៃការបែងចែកអាសនៈតាមករណីនីមួយៗ ។

មាត្រានេះ ស្របតាមស្មារតីកថាខណ្ឌទី១ នៃមាត្រា ៥១ ថ្មី និងមាត្រា ១៥០ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ

• មាត្រា ២១.- ថ្មី រក្សាខ្លឹមសារមាត្រា ២១ ដោយបន្ថែមពាក្យ “ថ្មី” ពីក្រោយពាក្យ “មាត្រា ២០” ។

មាត្រានេះ ស្របតាមស្មារតីកថាខណ្ឌទី១ នៃមាត្រា ៥១ ថ្មី និងមាត្រា ១៥០ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា មាត្រាពីរ ដែលចែងថា ច្បាប់នេះត្រូវប្រកាសជាការប្រញាប់ ស្របតាម មាត្រា ៩៣ ថ្មី នៃរដ្ឋធម្មនុញ្ញ


- យល់ឃើញថា គ្រប់បទប្បញ្ញត្តិទាំងអស់នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

សម្រេច

មាត្រា ១. ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែល រដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ និង ព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

មាត្រា ២. សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំ ពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាព អនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុង រាជកិច្ច។

រាជធានី ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

ជ. ក្រុមប្រឹក្សាធម្មនុញ្ញ
ប្រធាន

អ៊ឹម ឈុនសិម



ក្រុមប្រឹក្សាធម្មនុញ្ញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សំណុំរឿង

លេខ : ៣៤៩/០៨៧/២០១៧

ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧

សេចក្តីសម្រេច

លេខ : ១៩២/០៣២/២០១៧ កបធ.ច

ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

ក្រុមប្រឹក្សាធម្មនុញ្ញ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញលិខិតលេខ ៣៨២ រ.ស. ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី១៦

(Signature)

ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៩ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យនិងឱ្យ
យោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការ
ប្រញាប់ ក្នុងសម័យប្រជុំលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ដែល
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលលិខិតខាងលើនេះ នៅថ្ងៃទី២០ ខែ
តុលា ឆ្នាំ២០១៧ វេលាម៉ោង ១១ និង ១០ នាទី

ក្រោយពីបានស្តាប់របាយការណ៍របស់សមាជិករាយការណ៍

ក្រោយពីបានពិភាក្សាត្រឹមត្រូវតាមច្បាប់ហើយ

- យល់ឃើញថា រដ្ឋសភា និងព្រឹទ្ធសភាបានអនុវត្តត្រឹមត្រូវតាមបែបបទដែលមានចែងក្នុង
មាត្រា ១១៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យនិងអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា
ស្រុក ក្រុមប្រឹក្សាខណ្ឌ
- យល់ឃើញថា សំណើរបស់សម្តេចអគ្គមហាេពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា
ស្របតាមមាត្រា ១៤០ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ១៦ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម
ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញ
អាចទទួលយកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះ មកពិនិត្យបាន
- យល់ឃើញថា ទម្រង់នៃការតាក់តែង និង ការអនុម័តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា
ស្រុក ក្រុមប្រឹក្សាខណ្ឌ ស្របនឹងរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី
ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ មានពីរមាត្រា និងមាន
ខ្លឹមសារដូចខាងក្រោម ៖

មាត្រាមួយ .- ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត
ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម


M K S

លេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ ÷

មាត្រា ១៣.- ស្ទួន

មាត្រា ៣៩.- ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់

- យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ខាងលើនេះ បានធ្វើវិសោធនកម្មដោយបន្ថែមមាត្រា ១៣ ស្ទួន ដែលចែងអំពី ការលែង មានសុពលភាព និងលែងមានគុណសម្បត្តិនៃបញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌទាំងអស់ក្នុង អាណត្តិនៃក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុម- ប្រឹក្សាខណ្ឌ ក្នុងករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនៈ ឬត្រូវបាន លុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវបានរំលាយ ការបែងចែកអាសនៈ ដែលនៅទំនេរ នោះដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅឱ្យបញ្ជីបេក្ខជននៃ គណបក្សនយោបាយផ្សេងទៀតដែលបានចូលរួមក្នុងការបោះឆ្នោតនៅក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងអំឡុងពេលយ៉ាងយូរ ១៤ (ដប់បួន) ថ្ងៃ។ គណបក្សនយោបាយដែល បានចូលរួមក្នុងការបោះឆ្នោត អាចប្រកាសមិនទទួលយកអាសនៈដែលនៅទំនេរនៅ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ណាមួយ ឬមួយចំនួន ដោយត្រូវធ្វើលិខិតជូនដំណឹង ជា លាយលក្ខណ៍អក្សរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងអំឡុងពេលយ៉ាងយូរ ៥ (ប្រាំ) ថ្ងៃ។ ការចាត់នីតិវិធីឡើងវិញ ក្នុងករណីពុំមានគណបក្សនយោបាយ ទទួលយក អាសនៈដែលនៅទំនេរដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ជំហានទាំង ឡាយនៃការបែងចែកអាសនៈតាមករណីនីមួយៗ ។ ក្នុងករណីគណបក្សនយោបាយណា មួយទទួលបានអាសនៈបន្ថែមមួយ ឬច្រើន ប៉ុន្តែបញ្ជីបេក្ខជនរបស់ ខ្លួនមានបេក្ខជនតិច ជាងអាសនៈនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវស្នើជាលាយលក្ខណ៍អក្សរ ទៅសមាជិកគណបក្សនោះ ឱ្យបន្ថែមឈ្មោះក្នុងបញ្ជីបេក្ខជនក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ)



ថ្ងៃ ក្រោយពីបានទទួលសំណើ។ បែបបទនៃការទទួលពិនិត្យ និងការអនុម័តបេក្ខជនដែល
ស្នើសុំបន្ថែមនេះ ។ ករណីដែលចាត់ទុកគណបក្សនយោបាយណាមួយបោះបង់ចោល
អាសនៈឱ្យនៅទំនេរ និង ការបែងចែកអាសនៈដែលនៅទំនេរដោយគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត ក្នុងករណីពុំមានគណបក្សនយោបាយទទួលយកអាសនៈដែលនៅ
ទំនេរនោះ ។


មាត្រានេះ ស្របតាមស្មារតីកថាខណ្ឌទី១ នៃមាត្រា ៥១ ថ្មី និងមាត្រា ១៥០ ថ្មី (ពីរ)
នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា មាត្រាមួយនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ
- យល់ឃើញថា មាត្រាពីរ ដែលចែងថា ច្បាប់នេះត្រូវប្រកាសជាការប្រញាប់ ស្របតាម
មាត្រា ៩៣ ថ្មី នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា គ្រប់បទប្បញ្ញត្តិទាំងអស់នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក
ក្រុមប្រឹក្សាខណ្ឌ ពុំមានបទប្បញ្ញត្តិណាមួយមិនស្របនឹងរដ្ឋធម្មនុញ្ញទេ

សម្រេច

មាត្រា ១- ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាធានី
ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌដែលរដ្ឋសភា
បានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិ
កាលទី៥ និងព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និង
គតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំលើកទី១១
នីតិកាលទី៣ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។

មាត្រា ២- សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំ
ពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមាន



អានុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះ
ផ្សាយក្នុងរាជកិច្ច ។

រាជធានី ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

ជ. ក្រមប្រឹក្សាធម្មនុញ្ញ



អ៊ឹម ឈុនស៊ីម



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១ ៤១ នស/ក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការផ្ទេរភារកិច្ចមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ : ផ្ទេរភារកិច្ចអភិបាល នៃគណៈអភិបាលក្រុង ស្រុកចំនួន ០៨រូប នៅក្នុងខេត្តបាត់ដំបង ដូចមានរាយនាម ខាងក្រោម:

១- លោក **ឡឺ សោម**

ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុក មោងឫស្សី ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុក សង្កែ

- ២- លោក **ជា សុផាត** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុកកំរៀង ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក
- ៣- លោក **ជា សម្បត្តិ** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុក សំពៅលូន ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុក រុក្ខតិរី
- ៤- លោក **ស៊ី សាវ៉េត** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុក រតនមណ្ឌល ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុក សំឡូត
- ៥- លោក **ពេជ ហ៊ុនឡែ** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុករុក្ខតិរី ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកមោងឫស្សី
- ៦- លោក **គឹម វណ្ណៈ** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុកសង្កែ ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកថ្មគោល
- ៧- លោក **ឥន្ទ សៅហ្មធិ** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលស្រុកសំឡូត ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល
- ៨- លោក **ផេង សិទ្ធិ** ឋានន្តរសិក្ខិវរមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុក គាស់ក្រឡ ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុង បាត់ដំបង។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសរដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ៧ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១ ៤២ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការចំនួន ០៤រូប ជាអភិបាល នៃគណៈអភិបាលស្រុក នៅក្នុងខេត្តបាត់ដំបង ដូចមាន រាយនាមខាងក្រោម:

- | | |
|----------------------------|---|
| ១- លោក ចាន់ ម៉ីនហាង | ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈ អភិបាលស្រុកសំពៅលូន |
| ២- លោក សុខ គឹមខុន | ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈ អភិបាលស្រុកកំរៀង |

៣- លោក **ឌីល សុផល**

ឋានន្តរស័ក្តិរម្មត្រី ថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈ
អភិបាលស្រុកឯកភ្នំ

៤- លោក **ម៉ៅ សុចាន់**

ឋានន្តរស័ក្តិរម្មត្រី ថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈ
អភិបាលស្រុកគាស់ក្រឡា។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច
មានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ
ហត្ថលេខាតទៅ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១៣ ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១.៤៣.៣៣.២០១៧.៩៩



អនុក្រឹត្យ

ស្តីពី

ការផ្លាស់ប្តូរ និងដំឡើងឋានន្តរស័ក្តិ

មកជាឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកិច្ចការនារី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៤/០០២ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃ ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្លាស់ប្តូរ និងដំឡើងឋានន្តរស័ក្តិជាករណីពិសេសជូនមន្ត្រីរាជការចំនួន ០៨រូប មកជាឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកិច្ចការនារី ដូចមានរាយនាមខាងក្រោម:

ក-ក្រសួងមហាផ្ទៃ

១-លោក **សុខ ហឿន**

ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ១ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦

២-លោក **លាង វាសនា**

ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦

៣-លោក **ឧត្ត សុផល**

ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦

៤-លោក **ផេង ផល**

ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦

៥-លោក **សម ជាតិ**

ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦

៦-លោក **ឡាន សក្យា**

ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកជាឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦

ខ-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

៧-លោក **លុក សាលី**

ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ៨ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦

គ-ក្រសួងកិច្ចការនារី

៨-លោកស្រី **សែម ពៅ**

ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ១០ មកជាឋានន្តរស័ក្តិ នាយក្រមការ ថ្នាក់លេខ៦ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួង ប្រធានក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ១២ ឆ្នាំ ២០១៧



កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៤៤...សនក្រ-បត

**អនុក្រឹត្យ
ស្តីពី**

ការតាំងសម្តែងក្របខ័ណ្ឌមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ១៩៩៦ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីក្រមការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តាំងសម្តែងក្របខ័ណ្ឌមន្ត្រីរាជការដល់លោក **នាង ចាន់ដារ៉ា** ទៅក្នុងឋានន្តរសក្តិក្រមការ ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីក្រមការ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ទទួលសំបុត្រសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ទទួលសំបុត្របន្ទាយកងរដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៥/៥... អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- តែងតាំង និងផ្តល់ឋានៈ លោក **ទុត សុផល** ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើអគ្គនាយករង។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៤ ជ.ស.ក.ត



អនុក្រឹត្យ

ស្តីពី

ការតម្កល់ឯកសារសម្រាប់ប្រើប្រាស់ជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តម្កល់ឯកសារសម្រាប់ប្រើប្រាស់ ចុះក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៤៧ អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ជូនលោកវរសេនីយ៍ទោ **រស់ ឌីណេត** អគ្គលេខ ៧៣៥៣៣ នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសរម្មេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៥ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការគាំទ្រដល់ក្រុមប្រឹក្សាប្រឹក្សា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្រុមប្រឹក្សាប្រឹក្សា ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៦ អនក្រ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១._

តាំងសិបក្នុងក្របខ័ណ្ឌជូនមន្ត្រីរាជការ ចំនួន ១០ នាក់ ទៅក្នុងឋានន្តរស័ក្តិ ក្រុមការ នៃក្របខ័ណ្ឌមន្ត្រីក្រុមការ ក្រសួងមហាផ្ទៃ គិតចាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ៖

ល.រ	គោត្តនាម និងនាម	ភេទ	ថ្ងៃខែឆ្នាំកំណើត	ឋានន្តរស័ក្តិ	ថ្នាក់
១	មាស ជារា	ប្រុស	២៩/១១/១៩៩៤	ក្រុមការ	ថ្នាក់លេខ ១
២	គង់ សុវណ្ណខ័យ្យ	ប្រុស	០១/០៥/១៩៩២	ក្រុមការ	ថ្នាក់លេខ ១
៣	ម៉ុង ច័ន្ទរាសី	ស្រី	០៩/០៣/១៩៩២	ក្រុមការ	ថ្នាក់លេខ ១
៤	សុខ វិច្ឆិរ៉ា	ប្រុស	១២/០៤/១៩៩០	ក្រុមការ	ថ្នាក់លេខ ១
៥	ណាំ ជារ៉ា	ប្រុស	២៥/០៤/១៩៩៣	ក្រុមការ	ថ្នាក់លេខ ១
៦	ជូ វុធីវិចិត្រ	ប្រុស	០៨/០៥/១៩៩០	ក្រុមការ	ថ្នាក់លេខ ១
៧	អ៊ុយ ខេមា	ប្រុស	១៥/០១/១៩៩៤	ក្រុមការ	ថ្នាក់លេខ ១
៨	លឹម ចាន់ជារ៉ា	ប្រុស	៣០/០៧/១៩៩១	ក្រុមការ	ថ្នាក់លេខ ១
៩	សុខ គូមារ៉ា	ស្រី	០៥/០៨/១៩៩៣	ក្រុមការ	ថ្នាក់លេខ ១
១០	ម៉ុង មូរី	ស្រី	១០/០២/១៩៩១	ក្រុមការ	ថ្នាក់លេខ ១

មាត្រា ២._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័ន ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសធម្មចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៤៤...៧៧ក.៣៣

អនុក្រឹត្យ

ស្តីពី

ការតាំងសមាជិកក្រុមប្រឹក្សាប្រឹក្សា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥២ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្រុមប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៥៦ ចុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ១៩៩៦ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្រុមប្រឹក្សាប្រឹក្សាប្រឹក្សាប្រឹក្សា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ចំនួន ០៣ រូប ទៅក្នុងឋានន្តរស័ក្តិក្រមការ នៃក្របខ័ណ្ឌ មន្ត្រីក្រមការ និងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យម នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសមធ្យម នៅក្រសួង សាធារណការ និងដឹកជញ្ជូន ដូចមានរាយនាមខាងក្រោម ៖

-តាំងសិបចាប់ពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៧

១-លោកស្រី **គា សុខា** ក្រមការ ថ្នាក់លេខ ១

២-លោក **លីម សេងអ៊ឹម** ក្រមការ ថ្នាក់លេខ ១

-តាំងសិបចាប់ពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

៣-លោក **ហ៊ុន សុខផល្លី** មន្ត្រីបច្ចេកទេសមធ្យម ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៧ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៥.០... ២៨.៧២ តត

អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការតាមសញ្ញាបត្រ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ ៖ តម្កើងឋានន្តរស័ក្តិ និងថ្នាក់តាមសញ្ញាបត្រ ជូនមន្ត្រីរាជការចំនួន ៦៤ ប្រ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី ដូចមានរាយនាមខាងក្រោម ៖

ក.ឡើងថ្នាក់

- | | | |
|-----------------------------|------------------------|------------------------|
| ១- លោកជំទាវ កុយ ពិសី | ពីរមន្ត្រី ថ្នាក់លេខ ២ | មករមន្ត្រី ថ្នាក់លេខ ១ |
| ២- លោក សុខ ស៊ីណា | ពីរមន្ត្រី ថ្នាក់លេខ ២ | មករមន្ត្រី ថ្នាក់លេខ ១ |

៣-	លោក	ឈឹម សុខាន់ជារា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៤-	លោក	គិន ភា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៥-	លោក	តឹក មេង	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៦-	លោក	ប៉ាន់ ឌុត្តា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៧-	លោក	ហាង វ៉ាន់ជារា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៨-	លោក	ជា ចន្ទា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៩-	លោកស្រី	ជា វណ្ណី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១០-	លោក	ក្លាន់ ធុល	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១១-	លោក	ហាង បូរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១២-	លោក	មិន ប្រុសបញ្ញាវិទ្យា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៣-	លោក	មី សុខគង់	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៤-	លោក	ជិន សុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៥-	ឯកឧត្តម	សៅ ពន្លក	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៦-	លោក	ជូ ម៉ិនហៀង	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៧-	លោក	ហេង ហៀងឌី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៨-	លោក	ឡែង ប៊ុនធី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៩-	ឯកឧត្តម	ថោ ឆឿន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២០-	លោក	កុយ វិសុទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២១-	លោក	ឈត ម៉ិនថង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២២-	លោក	ហុង វណ្ណៈ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៣-	ឯកឧត្តម	ជួន ជិនីន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៤-	លោក	ជា មុនីឫទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៥-	លោកស្រី	ហិន សុទ្ធានា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៦-	លោក	យង់ ពៅ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៧-	លោក	ជួន ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
២៨-	លោក	ជុំ លី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២

២៩-	លោក	ជុន គេនា	ពីរមេត្រី ថ្នាក់លេខ ៣	មករមេត្រី ថ្នាក់លេខ ២
៣០-	លោក	អ៊ឹម ឡាវ៉ា	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣១-	លោក	ឡេង ហេងរាន	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣២-	លោក	ញួង រ័ក្ខ	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣៣-	លោក	ហេង នីវ៉ាដូ	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣៤-	លោក	លឹម ឡេង	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣៥-	លោក	ឌុយ ចាន់ធួន	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣៦-	លោក	កា ម៉ាឌុល	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣៧-	លោក	វង្ស មេង	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣៨-	លោក	លឹម សេងឌី	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៣៩-	លោក	ម៉ុង ស៊ាងឌឹម	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤០-	លោក	តាំង ស៊ុន	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤១-	លោក	ម៉ុង ម៉ាវ៉ា	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤២-	លោក	ហេង វីរិទ្ធី	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤៣-	លោក	ឌី និងល្អ	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤៤-	លោក	ស្កុន ចន់លី	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤៥-	លោក	គង់ ចន្ទី	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤៦-	លោកស្រី	ស៊ី សុផល	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤៧-	លោក	ទេព កល្យាណ	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤៨-	លោក	ពៅ វិទូ	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣
៤៩-	លោកស្រី	សេង អម្ពរ	ពីរមេត្រី ថ្នាក់លេខ ៤	មករមេត្រី ថ្នាក់លេខ ៣

ខ. ឡើងថ្នាក់ស្រី

១-	លោកស្រី	ម៉ុ សុគន្ធា	ពីរមេត្រី ថ្នាក់លេខ ១	មករមេត្រី ថ្នាក់លេខ ៤
២-	លោក	ឌុប ធាវិទូ	ពីរមេត្រី ថ្នាក់លេខ ១	មករមេត្រី ថ្នាក់លេខ ៤
៣-	លោក	សុខ សុផល	ពីរមេត្រី ថ្នាក់លេខ ១	មករមេត្រី ថ្នាក់លេខ ៤
៤-	លោក	លន់ ទ្រព្យ	ពីរមេត្រី ថ្នាក់លេខ ១	មករមេត្រី ថ្នាក់លេខ ៤

៥-	លោក	ខន ជានិត	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៦-	លោក	ទុំ ជានិដ	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៧-	លោកស្រី	ណាង ពេជ្រសាវតី	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៨-	លោក	ខន សាវណៈ	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
៩-	លោក	លឹម ភារា	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១០-	លោក	ម៉ុំ កាម៉ុល	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១១-	លោកស្រី	នាំ ម៉ារី	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១២-	លោក	កង់ ពេជ្រវង្ស	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៣-	លោក	ឃុត កែវសុគ្គា	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៤-	លោកស្រី	សរ សុខឃ្លីន	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤
១៥-	លោក	គុយ សុនី	ពីអនុម្បី ថ្នាក់លេខ ១	មករមន្ត្រី ថ្នាក់លេខ ៤។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១៧



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ...១១.២១...ស្រក-តត

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិថ្នាក់ វរសេនីយឯក នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

១-វរសេនីយឯក	ឡុង	ឧត្តម	អត្តលេខ ០៨៤៦១៥	នាយ ការិយាល័យសុខាភិបាល កងពលតូចលេខ៧០
២-វរសេនីយឯក	ម៉េង	ស៊ាន	អត្តលេខ ១៣៨៧៦៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣-វរសេនីយឯក	ស្រី	យ៉ា	អត្តលេខ ០៣៧២០០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤-វរសេនីយឯក	ឃី	សម្បត្តិ	អត្តលេខ ០៣៧១៨០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០

៥-វសេនីយ៍ទោ	ជា សែ	អត្តលេខ ០១៩៥៨៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៦-វសេនីយ៍ទោ	កែវ សុវណ្ណជា	អត្តលេខ ០១៩៦៥៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៧-វសេនីយ៍ទោ	ហែម ម៉ុនឡើង	អត្តលេខ ០១៩៦០៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៨-វសេនីយ៍ទោ	សេង សារ៉ាបុត្ត	អត្តលេខ ០១៩៥៧៦	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៩-វសេនីយ៍ទោ	ភោគ សាម៉ុន	អត្តលេខ ០១៩៥៧៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១០-វសេនីយ៍ទោ	យឹម ចាន់ឡើង	អត្តលេខ ០៣១១៩៨	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១១-វសេនីយ៍ទោ	ស៊ុន សាឡើង	អត្តលេខ ០១៩៦៧៤	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១២-វសេនីយ៍ទោ	សួស សារិន្ទ	អត្តលេខ ០១៩៦១៦	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១៣-វសេនីយ៍ទោ	យឹម សុវណ្ណ	អត្តលេខ ០២១០១១	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១៤-វសេនីយ៍ទោ	ហុន សឿង	អត្តលេខ ០០៤០៩៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១៥-វសេនីយ៍ទោ	ស៊ី សុផល	អត្តលេខ ០០២៣៣៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១៦-វសេនីយ៍ទោ	កៅ វិចិត្រ	អត្តលេខ ០០៥២៤០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១៧-វសេនីយ៍ទោ	កែវ សុផាន់	អត្តលេខ ០១១០១៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១៨-វសេនីយ៍ទោ	សាំង សន	អត្តលេខ ០០២៣៤៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
១៩-វសេនីយ៍ទោ	សោ វិន	អត្តលេខ ០០២២២៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២០-វសេនីយ៍ទោ	សោម ចន្ទា	អត្តលេខ ០១៩៧១៦	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២១-វសេនីយ៍ទោ	យឹម ឡើង	អត្តលេខ ០០៣៣៦០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២២-វសេនីយ៍ទោ	ជឹម វ៉ាន	អត្តលេខ ០០៤៨៤៤	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០

២៣-វេសនីយ៍ទោ	ស	ហ៊ឹម	អត្តលេខ ០០២៧៥២	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២៤-វេសនីយ៍ទោ	នួន	វឌ្ឍនៈ	អត្តលេខ ០១០៩៣៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២៥-វេសនីយ៍ទោ	ធុប	ឡឿន	អត្តលេខ ០១៩៥៨៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២៦-វេសនីយ៍ទោ	ហ៊ិន	អ៊ិន	អត្តលេខ ០១៩៦៧០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២៧-វេសនីយ៍ទោ	ឃុត	សុចា	អត្តលេខ ០១១០២០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២៨-វេសនីយ៍ទោ	គឹម	សារ៉េត	អត្តលេខ ០១៩៧១៨	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
២៩-វេសនីយ៍ទោ	ចាន់	បូរិដ្ឋ	អត្តលេខ ០១១០០០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣០-វេសនីយ៍ទោ	អ៊ុល	សុភាព	អត្តលេខ ០៣៩៣៣៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣១-វេសនីយ៍ទោ	ជិន	សារឿន	អត្តលេខ ០១០៩៦៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣២-វេសនីយ៍ទោ	ជឹម	រតនា	អត្តលេខ ០១១០០៦	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣៣-វេសនីយ៍ទោ	ស៊ុន	ពិសាល	អត្តលេខ ០៣១៣៥១	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣៤-វេសនីយ៍ទោ	អ៊ុន	សាម៉ុន	អត្តលេខ ០១០៩៨១	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣៥-វេសនីយ៍ទោ	ជឹម	នាសនា	អត្តលេខ ០០៣៣៥៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣៦-វេសនីយ៍ទោ	ឡឿន	ចន្ទន	អត្តលេខ ០១១៥៣៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣៧-វេសនីយ៍ទោ	ជុំ	វណ្ណា	អត្តលេខ ០២០៨៨៤	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣៨-វេសនីយ៍ទោ	ជេត	សុខ	អត្តលេខ ០០៣៣៦៨	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៣៩-វេសនីយ៍ទោ	កង	សុជីតុម	អត្តលេខ ០៥៦២១០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤០-វេសនីយ៍ទោ	ម៉ែន	គឹមហុន	អត្តលេខ ០៣៩៣៤៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០

៤១-វេសនីយ៍ទោ	អង	វន	អត្តលេខ ១៣៨៥៨២	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤២-វេសនីយ៍ទោ	ហែម	សុភាព	អត្តលេខ ០៣២៤៤៤	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤៣-វេសនីយ៍ទោ	ម៉ៅ	ម៉ីនឡើង	អត្តលេខ ០០៥២៨០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤៤-វេសនីយ៍ទោ	ស៊ុន	ស៊ុយ	អត្តលេខ ០៣២៤៥០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤៥-វេសនីយ៍ទោ	រ៉ក្ខ	ឥន	អត្តលេខ ០១៩៦៥៩	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤៦-វេសនីយ៍ទោ	រស់	ឡើង	អត្តលេខ ០១៩៦៧៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤៧-វេសនីយ៍ទោ	សុខ	សាម៉េក	អត្តលេខ ០១២៩៨៦	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤៨-វេសនីយ៍ទោ	សុខ	ជា	អត្តលេខ ០២១៦៨១	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៤៩-វេសនីយ៍ទោ	នឹម	សំរិទ្ធ	អត្តលេខ ០១០៩៩២	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥០-វេសនីយ៍ទោ	ឡេង	ម៉ីនណាត	អត្តលេខ ០១០៩៥៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥១-វេសនីយ៍ទោ	ឡាំ	ពិសី	អត្តលេខ ០៥៦២៧៣	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥២-វេសនីយ៍ទោ	ឡាំ	ថេង	អត្តលេខ ០៣៩២៦៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥៣-វេសនីយ៍ទោ	ឌឹម	វ៉ាន់ស្មៅ	អត្តលេខ ០១១៥៥៥	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥៤-វេសនីយ៍ទោ	ចក់	ចំរើន	អត្តលេខ ០១៩៦៥៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥៥-វេសនីយ៍ទោ	គឹម	មូរ៉ា	អត្តលេខ ០២១៨០៦	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥៦-វេសនីយ៍ទោ	ឡើង	គឹមហ៊ុន	អត្តលេខ ០១១៤៥០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥៧-វេសនីយ៍ទោ	ផាន	ចន្ទា	អត្តលេខ ០១៩៦៤៨	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៥៨-វេសនីយ៍ទោ	យិន	សាត	អត្តលេខ ០១៩៧១៣	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០

៥៩-វរសេនីយ៍ទោ	ចេន	ហ៊ុច	អត្តលេខ ១៣៨៥៣៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៦០-វរសេនីយ៍ទោ	ម៉ី	សុខេង	អត្តលេខ ០៨៤៤៩៧	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៦១-វរសេនីយ៍ទោ	សម្បត្តិ	ហ៊ុណា	អត្តលេខ ០៥៦៤៦១	នាយសេនាធិការរង កងពលតូចលេខ៧០
៦២-វរសេនីយ៍ទោ	ចែម	វិចិត្រ	អត្តលេខ ១៣៨៧៦១	នាយសេនាធិការរង កងពលតូចលេខ៧០
៦៣-វរសេនីយ៍ទោ	ថា	ចំរើន	អត្តលេខ ០៨៤៥៧៤	នាយសេនាធិការរង កងពលតូចលេខ៧០
៦៤-វរសេនីយ៍ទោ	ឡេង	ហុន	អត្តលេខ ០១៩៦៦២	នាយសេនាធិការរង កងពលតូចលេខ៧០
៦៥-វរសេនីយ៍ទោ	ធីត្យុវ៉ា	ឫទ្ធីនី	អត្តលេខ ២៣២០៥៦	នាយសេនាធិការរង កងពលតូចលេខ៧០
៦៦-វរសេនីយ៍ទោ	សេង	វិចិត្រ	អត្តលេខ ១៣៨៧៨៤	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៦៧-វរសេនីយ៍ទោ	ឡឿ	ភ៉ា	អត្តលេខ ០២១០១៣	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៦៨-វរសេនីយ៍ទោ	សន	យ៉ុន	អត្តលេខ ០២០៩១០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៦៩-វរសេនីយ៍ទោ	ឡឿ	ស៊ីឌុន	អត្តលេខ ០៥៦២០៣	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៧០-វរសេនីយ៍ទោ	ឡេង	ភាន់ហេង	អត្តលេខ ១៣៨៥២០	នាយទាហានការពារផ្ទាល់ កងពលតូចលេខ៧០
៧១-វរសេនីយ៍ទោ	ឡេង	យ៉ៅ	អត្តលេខ ១១៣៤២២	នាយសេនាធិការរង កងពលតូចលេខ៧០

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធ និង សាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៦២ អនក.ស.ស

អនុក្រឹត្យ
ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន
- បានឃើញអនុក្រឹត្យលេខ ៦៣ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០០៣ ស្តីពីការគ្រប់គ្រង ការអនុវត្តន៍ ការផ្លាស់ប្តូរក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់របស់មន្ត្រីរាជការស៊ីវិល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

- មាត្រា ១ :** តែងតាំងលោកស្រី **សាវណ្ណារ៉ា ឡុងឌី** ជាអគ្គនាយករង អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៧៨ ល.ប.វ. ៧៨ ២០១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងទេសចរណ៍

ប្រកាសរួម

ស្តីពី

ការអនុញ្ញាតឱ្យប្រតិបត្តិការទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបរបរវិជ្ជាជីវៈ
ក្នុងវិស័យទេសចរណ៍ទាក់ទងនឹងការបង្កើតក្រសួងទេសចរណ៍ដោយឡែកពីក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងទេសចរណ៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការតែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតនីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងទេសចរណ៍

Handwritten signature

Handwritten signature

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០២៩៥/១២ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥ ស្តីពីការបង្កើតអាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ កែសម្រួលដោយព្រះរាជក្រឹត្យលេខនស/រកត/០១៩៩/១៨ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៩
- បានឃើញអនុក្រឹត្យលេខ១១អនក្រ.បកចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតគ្រឹះស្ថានអង្គរជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- យោងស្មារតីអង្គប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរអាណត្តិទី១លើកទី៥ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧

សម្រេច

ប្រការ១..

ត្រូវបានអនុញ្ញាតឱ្យជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រកបរបរវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ទិញប័ណ្ណចូលរមណីយដ្ឋានអង្គររយៈពេលវែងដែលមានលក្ខខណ្ឌដូចខាងក្រោម៖

- ជាបុគ្គលិករបស់ក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា
- បានចុះបញ្ជីពន្ធត្រឹមត្រូវនៅអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- មានអាជ្ញាប័ណ្ណអនុញ្ញាតប្រកបអាជីវកម្មពីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា
- បុគ្គលិកដែលមានប័ណ្ណការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រ

កម្ពុជា។

ប្រការ២..

ក្រុមហ៊ុនដែលប្រកបអាជីវកម្មវិស័យទេសចរណ៍ និងបំពេញបានតាមលក្ខខណ្ឌដូចបានកំណត់នៅក្នុងប្រការ១ នៃប្រកាសរួមនេះ ទើបអនុញ្ញាតឱ្យគ្រឹះស្ថានអង្គរលក់ប័ណ្ណចូលរមណីយដ្ឋានអង្គររយៈពេលវែងជូនតាមសំណើ។

ការដាក់ពាក្យស្នើសុំទិញប័ណ្ណចូលរមណីយដ្ឋានអង្គររយៈពេលវែងទៅគ្រឹះស្ថានអង្គរ ត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនដែលប្រកបអាជីវកម្មវិស័យទេសចរណ៍ និងបំពេញបានតាមលក្ខខណ្ឌដូចបានកំណត់នៅក្នុងប្រការ១ ខាងលើ ។

ប្រការ៣..

ប័ណ្ណចូលរមណីយដ្ឋានអង្គររយៈពេលវែងមានចំនួនបីប្រភេទដូចខាងក្រោម៖

- ប័ណ្ណមានសុពលភាពរយៈពេល ១ (មួយ) ខែគឺមានតម្លៃ ១០០ (មួយរយ) ដុល្លារ
- ប័ណ្ណមានសុពលភាពរយៈពេល៣ (បី) ខែ គឺមានតម្លៃ ១៥០ (មួយរយហាសិប) ដុល្លារ
- ប័ណ្ណមានសុពលភាពរយៈពេល៦ (ប្រាំមួយ) ខែគឺមានតម្លៃ ២០០ (ពីររយ) ដុល្លារ។



ប្រការ៤.-

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៧



បណ្ឌិតសភាចារ្យ អ៊ុន ព័ន្ធមុនីរ័ត្ន



ថោង ខុន

កន្លែងទទួល៖

- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងទេសចរណ៍
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ: ៤៤៤/៩៩ សហវ: ២២២

ភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៧

ប្រកាសអនុប្រកាស
ស្តីពី
ការដាក់ឱ្យអនុវត្តអង្គភាពថវិកា

នោះ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៤ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍
- អនុក្រឹត្យលេខ ៤២៦ អនក្រ-បក ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៣ របស់រាជរដ្ឋាភិបាលស្តីពីការរៀបចំ និងដាក់ឱ្យអនុវត្តអង្គភាពថវិកា
- ប្រកាសលេខ ៣៥៣ សហវ.ប្រក ចុះថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការដាក់ឱ្យអនុវត្តវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា។

សម្រេច

ប្រការ១.-ទទួលស្គាល់ និងដាក់ឱ្យអនុវត្តអង្គភាពវិភាគអាណាប័កផ្ទេរសិទ្ធិ គ្រឹះស្ថានអង្គរ នៃក្រសួងទេសចរណ៍។

ប្រការ២.-ប្រកាសនេះមានប្រសិទ្ធភាពសម្រាប់ការអនុវត្ត ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៧ តទៅ។

លោក រដ្ឋមន្ត្រី

រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



បណ្ឌិតសភាចារ្យ រៀន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី

ក្រសួងទេសចរណ៍



កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ឧទ្ធរណ៍យង់កឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ
- ដូចប្រការ១
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៨៨២ ល.បក ប្រកាស

ប្រកាស
ស្តីពី

ការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់គម្រោង
នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ

- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងថវិកានិងទ្រព្យសម្បត្តិរដ្ឋនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ១._

ត្រូវបានដាក់ឱ្យអនុវត្តចំណាត់ថ្នាក់គម្រោង នៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ ដូចមានចែងក្នុងឧបសម្ព័ន្ធរ្យាល់ជាមួយប្រកាសនេះ។

ប្រការ២._

អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចរៀបចំបង្កើតបន្ថែមនូវលេខកូដចំណាត់ថ្នាក់គម្រោងតាមតម្រូវការចាំបាច់សម្រាប់ការអនុវត្តថវិកាប្រចាំឆ្នាំ នៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ហើយនៅក្នុងឆ្នាំនីមួយៗ ត្រូវរៀបចំប្រកាសបំពេញបន្ថែមលេខកូដចំណាត់ថ្នាក់គម្រោងដែលបានបង្កើតបន្ថែម ដាក់ជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យ និងចុះហត្ថលេខាលើប្រកាសបំពេញបន្ថែម។

ប្រការ៣._

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៤._

ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- “ដើម្បីជូនជ្រាប”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



រាជធានីភ្នំពេញ, ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៧

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

(Handwritten signature)

ឧបសម្ព័ន្ធភាគីនៃប្រកាសលេខ ៨៨២ ចុះថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៧

ចំណាត់ថ្នាក់គម្រោងនៃមាតិកាថវិកា

ប្រភេទ បរិក្ខារប្រឡង	លេខគម្រោង	លេខគម្រោង	ឈ្មោះគម្រោង/លេខបញ្ជីពន្ធដារ
0			គម្រោងហិរញ្ញប្បទានក្រៅប្រទេស
	000001	ADB-1199-CAM	គម្រោងជំនួយពិសេសសម្រាប់ស្តារឡើងវិញ
	000002	ADB-1345-CAM	គម្រោងស្តារថាមពលអគ្គិសនីឡើងវិញ
	000003	ADB-1368-CAM	គម្រោងជំនាញមូលដ្ឋាន
	000004	ADB-1385-CAM	គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ
	000005	ADB-1445-CAM	កម្មវិធីអភិវឌ្ឍន៍កសិកម្ម
	000006	ADB-1446-CAM	គម្រោងសៀវភៅសិក្សាអប់រំជាមូលដ្ឋាន
	000007	ADB-1447-CAM	គម្រោងសេវាសុខាភិបាលជាមូលដ្ឋាន
	000008	ADB-1468-CAM	គម្រោងផ្គត់ផ្គង់ទឹកស្អាត និងស្តារប្រព័ន្ធលូនៅរាជធានីភ្នំពេញ
	000009	ADB-1503-CAM	គម្រោងស្តារប្រធានយន្តហោះខេត្តសៀមរាប
	000010	ADB-1659-CAM	គម្រោងស្ថាបនាផ្លូវ ភ្នំពេញ- ហ្វូជីមី
	000011	ADB-1697-CAM	គម្រោងស្ថាបនាផ្លូវជាតិលេខ ៥ លេខ ៦ និងលេខ៧
	000012	ADB-1725-CAM	គម្រោងកែលម្អតាមទីរួមខេត្ត
	000013	ADB-1741-CAM	គម្រោងសញ្ជ័យឥណទានជនបទ
	000014	ADB-1753-CAM	គម្រោងស្តារជាបន្ទាន់អាសាស្ត្រស្ទឹងជិត និងហេដ្ឋារចនាសម្ព័ន្ធជនបទ
	000015	ADB-1794-CAM	គម្រោងផ្គត់ផ្គង់ថាមពលតាមទីរួមខេត្ត
	000016	ADB-1824-CAM	គម្រោងស្តារជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់
	000017	ADB-1859-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ (អនុកម្មវិធីទី១)
	000018	ADB-1862-CAM	គម្រោងអភិវឌ្ឍន៍ជនបទភូមិភាគពាយ័ព្យ
	000019	ADB-1864-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ
	000020	ADB-1865-CAM	គម្រោងអភិវឌ្ឍន៍វិស័យអប់រំ
	000021	ADB-1939-CAM	គម្រោងគ្រប់គ្រងបរិស្ថានបឹងទន្លេសាប
	000022	ADB-1940-CAM	គម្រោងទ្រទ្រង់វិស័យសុខាភិបាល
	000023	ADB-1945-CAM	គម្រោងស្ថាបនាផ្លូវបោកបែក - សៀមរាប
	000024	ADB-1951-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ (អនុកម្មវិធីទី២)
	000025	ADB-1953-CAM	គម្រោងអភិវឌ្ឍន៍ក្រុមប្រឹក្សាឃុំ-សង្កាត់
	000026	ADB-1969-CAM	គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់មេគង្គ
	000027	ADB-2013-CAM	គម្រោងកែលម្អតាមទីរួមខេត្ត (ហិរញ្ញប្បទានបន្ថែម)
	000028	ADB-2022-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្ម
	000029	ADB-2023-CAM	គម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម
	000030	ADB-2035-CAM	គម្រោងស្ថាបនាប្រព័ន្ធស្រោចស្រពភូមិភាគពាយ័ព្យ
	000031	ADB-2052-CAM	គម្រោងស្ថាបនាបណ្តាញបញ្ជូនថាមពលអគ្គិសនី
	000032	ADB-2121-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ ជំហានទី២
	000033	ADB-2122-CAM	គម្រោងអភិវឌ្ឍន៍វិស័យអប់រំ ជំហានទី២



ប្រភេទ ធនាគារ	លេខគណនី	លេខគណនី	ឈ្មោះគណនី/លេខគណនី
	000034	ADB-2129-CAM	កម្មវិធីអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យម
	000035	ADB-2185-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ (អនុកម្មវិធីទី ៣)
	000036	ADB-2261-CAM	គម្រោងស្ថាបនាបណ្ណាល័យអគ្គិសនី ជំហានទី២
	000037	ADB-2288-CAM	គម្រោងស្ថាបនាប្រព័ន្ធផ្លូវដែកកម្ពុជា
	000038	ADB-2373-CAM	គម្រោងច្រករបៀងតំបន់ឆ្នេរភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ
	000039	ADB-2376-CAM	គម្រោងអភិវឌ្ឍន៍ជនបទដ៏ទំនាបបឹងទន្លេសាប
	000040	ADB-2378-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជំហានទី២ (អនុកម្មវិធីទី១)
	000041	ADB-2406-CAM	គម្រោងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
	000042	ADB-2455-CAM	គម្រោងឧបត្ថម្ភស្បៀងបន្ទាន់
	000043	ADB-2479-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជំហានទី២ (អនុកម្មវិធីទី២)
	000044	ADB-2480-CAM	កម្មវិធីជំរុញពិពិធកម្មសេដ្ឋកិច្ច (អនុកម្មវិធីទី១)
	000045	ADB-2539-CAM	គម្រោងស្ថាបនាឡើងវិញផ្លូវជាតិលេខ ៥៦
	000046	ADB-2585-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជំហានទី២ (អនុកម្មវិធីទី៣)
	000047	ADB-2599-CAM	គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកសិកម្មខ្នាតតូច នៅតំបន់ទន្លេសាប
	000048	ADB-2602-CAM	គម្រោងស្ថាបនាឡើងវិញប្រព័ន្ធផ្លូវដែកនៅកម្ពុជា (ហិរញ្ញប្បទានបន្ថែម)
	000049	ADB-2670-CAM	គម្រោងកែលម្អផ្លូវជនបទ
	000050	ADB-2672-CAM	គម្រោងអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹក
	000051	ADB-2673-CAM	កម្មវិធីអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹក
	000052	ADB-2674-CAM	កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការអភិវឌ្ឍជនបទ (អនុកម្មវិធីទី២)
	000053	ADB-2675-CAM	កម្មវិធីជំរុញពិពិធកម្មសេដ្ឋកិច្ច (អនុកម្មវិធីទី២)
	000054	ADB-2706-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជំហានទី២ (អនុកម្មវិធីទី៤)
	000055	ADB-2815-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជំហានទី៣ (អនុកម្មវិធីទី១)
	000056	ADB-2839-CAM	គម្រោងកែលម្អផ្លូវខេត្ត
	000057	ADB-2852-CAM	គម្រោងស្ថាបនាឡើងវិញបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធបណ្ណាល័យខេត្តដោយទឹកជំនន់ឆ្នាំ២០១១
	000058	ADB-2873-CAM	គម្រោងកែលម្អប្រព័ន្ធគ្រប់គ្រងភូតតាម និងអនាម័យនៅក្នុងមហាអនុតំបន់មេគង្គ
	000059	ADB-2886-CAM	កម្មវិធីកំណែទម្រង់វិស័យការសេវាសាធារណៈ និងហិរញ្ញវត្ថុ (អនុកម្មវិធីទី១)
	000060	ADB-2887-CAM	គម្រោងកំណែទម្រង់វិស័យការសេវាសាធារណៈ និងហិរញ្ញវត្ថុ (អនុកម្មវិធីទី១)
	000061	ADB-2888-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ ជំហានទី៣
	000062	ADB-2889-CAM	គម្រោងអភិវឌ្ឍន៍វិស័យអប់រំ ជំហានទី៣
	000063	ADB-2904-CAM	កម្មវិធីពិពិធកម្មសេដ្ឋកិច្ច (អនុកម្មវិធីទី៣)
	000064	ADB-2970-CAM	គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត មហាអនុតំបន់មេគង្គ
	000065	ADB-2979-CAM	គម្រោងពង្រីកបណ្ណាល័យអគ្គិសនីតង់ស្យុងមធ្យម
	000066	ADB-2983-CAM	គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងច្រករបៀងភាគខាងត្បូង
	000067	ADB-3002-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជំហានទី៣ (អនុកម្មវិធីទី២)
	000068	ADB-3006-CAM	កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
	000069	ADB-3007-CAM	គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
	000070	ADB-3125-CAM	គម្រោងស្ថាបនាឡើងវិញបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធបណ្ណាល័យខេត្តដោយទឹកជំនន់ឆ្នាំ២០១១ (អនុកម្មវិធីទី១)



ប្រភេទ ធនាគារ	លេខគណនី	លេខគម្រោង	នាមគម្រោង/សេចក្តីពន្យល់
	000071	ADB-3151-CAM	គម្រោងកែលម្អផ្លូវជនបទ ជំហានទី២
	000072	ADB-3166-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
	000073	ADB-3167-CAM	គម្រោងអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
	000074	ADB-3185-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជំហានទី៣ (អនុកម្មវិធី៣)
	000075	ADB-3194-CAM	គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅមហាអនុតំបន់មេគង្គ
	000076	ADB-3232-CAM	គម្រោងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅប្រជុំជន
	000077	ADB-3289-CAM	គម្រោងប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក
	000078	ADB-3311-CAM	គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្នុងវិស័យបឹងទន្លេសាប
	000079	ADB-3314-CAM	គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គ ជំហានទី២
	000080	ADB-3414-CAM	គម្រោងសេវាកម្មសាធារណៈ និងគ្រប់គ្រងហិរញ្ញវត្ថុតាមបែបវិស័យ (អនុកម្មវិធីទី២)
	000081	ADB-3415-CAM	កម្មវិធីកំណែទម្រង់វិស័យសេវាសាធារណៈ និងហិរញ្ញវត្ថុ (អនុកម្មវិធីទី២)
	000082	ADB-3426-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ
	000083	ADB-3427-CAM	គម្រោងអភិវឌ្ឍន៍វិស័យអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ
	000084	ADB-3428-CAM	កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អនុកម្មវិធីទី១)
	000085	ADB-3429-CAM	គម្រោងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
	000086	ADB-3433-CAM	គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី២ (ហិរញ្ញប្បទានបន្ថែម)
	000087	ADB-3442-CAM	គម្រោងកែលម្អផ្លូវខេត្ត (ហិរញ្ញប្បទានបន្ថែម)
	000088	ADB-3460-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី១)
	000089	ADB-3464-CAM	គម្រោងបង្ការ និងទប់ស្កាត់ជម្ងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ
	000090	ADB-8254-CAM	គម្រោងកែលម្អផ្លូវខេត្ត
	000091	ADB-8262-CAM	គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងភាពរឹងមាំក្នុងមហាអនុតំបន់មេគង្គ
	000092	ADB-8265-CAM	គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងច្រករបៀងភាគខាងត្បូង
	000093	ADB-8271-CAM	គម្រោងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ
	000094	ADB-8295-CAM	គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្នុងវិស័យបឹងទន្លេសាប
	000095	ADB-8300-CAM	គម្រោងកែលម្អផ្លូវជនបទ ជំហានទី២
	000096	AFD-1126-01	គម្រោងសាងសង់សាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍
	000097	AFD-1132-02-J	គម្រោងអភិវឌ្ឍន៍វិស័យធារាសាស្ត្រ និងកសិកម្ម
	000098	AFD-1150-01H	គម្រោងអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
	000099	AFD-1152-01K	គម្រោងកែលម្អផ្លូវជនបទ ជំហានទី២
	000100	AFD-1161-01K	គម្រោងពង្រីកបន្ថែមបន្ទាន់សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប
	000101	AFD-1174-01P	គម្រោងពង្រីកសមត្ថភាពរោងចក្រផលិតទឹកស្អាតចំការមន និងប្រព័ន្ធចែកចាយទឹក
	000102	BS-GDB-001	កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
	000103	BS-GDFI-001	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ
	000104	BS-GDICDM-001	គម្រោងសាងសង់អគារការិយាល័យថ្មីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
	000105	BS-GDICDM-002	គម្រោងសាងសង់អគារចំណតរថយន្តនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
	000106	BS-GDICDM-003	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងបង្កើនផលិតភាពកសិកម្ម
	000107	BS-GDP-001	កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
	000108	BS-MAFF-001	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងបង្កើនផលិតភាពកសិកម្ម



ប្រភេទ មិនព្យាបាល	លេខគណនី	លេខគណនី	ឈ្មោះគម្រោង/សេចក្តីពន្យល់
	000109	BS-MAFF-002	គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
	000110	BS-MIH-001	គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
	000111	BS-MOI-001	គម្រោងសាងសង់អគារសាលារៀន ស្រុក
	000112	BS-MWRAM-001	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនាំទឹកបញ្ចូលដល់ស្រែ ជំហានទី១
	000113	BS-MWRAM-002	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនាំទឹកបញ្ចូលដល់ស្រែ ជំហានទី២
	000114	BS-MWRAM-004	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងបង្កើនផលិតភាពកសិកម្ម
	000115	BS-NAC-001	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ
	000116	CHINA-FI-1994	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000117	CHINA-FI-2000-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000118	CHINA-FI-2001-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000119	CHINA-FI-2002-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ផ្លូវជាតិលេខ ៧
	000120	CHINA-FI-2003-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ផ្លូវជាតិលេខ ៧
	000121	CHINA-FI-2004-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ផ្លូវជាតិលេខ ៧
	000122	CHINA-FI-2004-2	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ផ្លូវជាតិលេខ ៧
	000123	CHINA-FI-2006-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000124	CHINA-FI-2006-2	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000125	CHINA-FI-2007-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000126	CHINA-FI-2007-2	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000127	CHINA-FI-2009-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000128	CHINA-FI-2010-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000129	CHINA-FI-2011-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000130	CHINA-FI-2012-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000131	CHINA-FI-2013-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000132	CHINA-FI-2014-1	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000133	CHINA-FI-NR-51	គម្រោងសាងសង់ផ្លូវជាតិលេខ ៥១ (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស)
	000134	CHINA-FI-Vaico	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូ ជំហានទី២ (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស)
	000135	CHINA-GCL-136	គម្រោងទិញឧបករណ៍-សម្ភារៈទប់ស្កាត់ការតំពន់ និងចាត់ចែងច្រើន
	000136	CHINA-GCL-168	គម្រោង ISP មហាអនុតំបន់មេគង្គ
	000137	CHINA-GCL-270	គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៧៨ ពីអូរពងមាន់ ខេត្តស្ទឹងត្រែង ទៅដល់ក្រុងបានលុង ខេត្តរតនគិរី
	000138	CHINA-GCL-292	គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៥៧ បេ ថ្មគោល-បវេល-សំពៅលូន បវេល-ភូមិសាមសិប-ភ្នំព្រឹក/ភូមិសាមសិប-កំរៀង-អូរដា
	000139	CHINA-GCL-293	គម្រោងសាងសង់ផ្លូវជាតិលេខ ៥៩ ប៉ៃលិន-កំរៀង-ភ្នំព្រឹក-សំពៅលូន-ម៉ាឡៃ-កូនដី
	000140	CHINA-GCL-339	គម្រោងអភិវឌ្ឍន៍ផែនការទឹកស្ទឹងកែវ
	000141	CHINA-GCL-380	គម្រោងគ្រប់គ្រងគ្រោះមហន្តរាយ និងប្រឆាំងអំពើហិង្សា
	000142	CHINA-GCL-402	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពកង្កែប ជំហានទី២
	000143	CHINA-GCL-464	គម្រោងអភិវឌ្ឍន៍ផែនការទឹកអាងស្ទឹងស្មោង ជំហានទី១ ខេត្តកំពង់ធំ
	000144	CHINA-GCL-473	គម្រោងសាងសង់ស្ថានកោះធំ ខេត្តកណ្តាល
	000145	CHINA-GCL-480	គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រអាចាង



ប្រភេទ ធនាគារ	លេខគណនី	លេខគណនី	ឈ្មោះគណនី/លេខគណនី
	000146	CHINA-GCL-481	គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល (ភ្នំពេញ-បាត់ដំបង)
	000147	CHINA-GCL-500	គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងជីក្រែង ជំហានទី១ ខេត្តសៀមរាប
	000148	CHINA-GCL-579	គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី២
	000149	CHINA-GCL-597	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវិវា ជំហានទី២ (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស)
	000150	CHINA-GCL-598	គម្រោងសាងសង់ផ្លូវជាតិលេខ ៥១
	000151	CHINA-GCL-621	គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ៣ និងលេខ៥ ជំហានទី២
	000152	CHINA-GCL-622	គម្រោងលើកកម្ពស់ផ្លូវជាតិលេខ១១ ពីអ្នកលើង - ថ្នល់ទទឹង ប្រវែង ៩០ គម
	000153	CHINA-GCL-624	គម្រោងសាងសង់ស្ថានីយ៍ទទួលទំនិញ ក្រុងបាត់ដំបង
	000154	CHINA-PBC-020	គម្រោងស្ថាបនាផ្លូវជាតិលេខ ៨
	000155	CHINA-PBC-021	គម្រោងស្ថាបនាផ្លូវជាតិលេខ ៧៦
	000156	CHINA-PBC-045	គម្រោងស្ថាបនាផ្លូវជាតិលេខ ៦២
	000157	CHINA-PBC-046	គម្រោងស្ថាបនាផ្លូវជាតិលេខ ៥៧
	000158	CHINA-PBC-092	គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៦២ និងផ្លូវបំបែកពីផ្លូវជាតិលេខ ៨ អន្តង្គា-ព្រែក និងក្រចេះ-មិនជ័យ
	000159	CHINA-PBC-093	គម្រោងសាងសង់ផ្លូវជាតិលេខ ៣៧៦២ (សែនមនោរម្យ ទៅដាក់ដាំ)
	000160	CHINA-PBC-094	គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រកង្កែប
	000161	CHINA-PBC-095	គម្រោងការពារទឹកជំនន់ទន្លេកំពង់ត្របែក ខេត្តព្រៃវែង
	000162	CHINA-PBC-107	គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅតាមតំបន់វិវាធានីភ្នំពេញ
	000163	CHINA-PBC-123	គម្រោងស្ថាបនាផ្លូវជាតិលេខ ៦១ ព្រែកក្តាម-ថ្នល់កែង
	000164	CHINA-PBC-136	គម្រោងពង្រីកកំពង់ផែភ្នំពេញ
	000165	CHINA-PBC-143	គម្រោងស្ថាបនាផ្លូវជាតិលេខ ៤១
	000166	CHINA-PBC-145	គម្រោងស្ថាបនាស្ថានីយ៍ទាញ
	000167	CHINA-PBC-146	គម្រោងស្ថាបនាស្ថានីយ៍ប្រោសចម្ការ
	000168	CHINA-PBC-147	គម្រោងស្ថាបនាស្ទឹងពោធិ៍សាត់ទំនប់លេខ ៣ និងលេខ៥ ជំហានទី១
	000169	CHINA-PBC-154	គម្រោងស្ថាបនាខ្សែបញ្ជូនអគ្គិសនីជនបទ
	000170	CHINA-PBC-166	គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង
	000171	CHINA-PBC-178	គម្រោងពង្រីកផ្លូវជាតិលេខ ៦ (ភ្នំពេញ-ថ្នល់កែង)
	000172	CHINA-PBC-189	គម្រោងសាងសង់ផ្លូវជាតិលេខ ២១៤ ប្រវែង ១៤៣,៤ គម ពីត្បូងមានជ័យ ទៅដល់តាបរិក្ខិត
	000173	CHINA-PBC-190	គម្រោងសាងសង់បន្តផ្លូវជាតិលេខ ៧៦ ប្រវែង ១៨៣,៩ គម ពីសែនមនោរម្យ ទៅតាមង
	000174	CHINA-PBC-191	គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រវិវា ជំហានទី១
	000175	CHINA-PBC-199	គម្រោងពង្រីកផ្លូវជាតិលេខ ៥ ជាផ្លូវ ៤ គន្លង ប្រវែង ៣០ គម ពីស្ថានីយ៍ប្រោសចម្ការ ទៅស្ថានីយ៍ព្រែកក្តាម
	000176	CHINA-PBC-214	គម្រោងសាងសង់ផ្លូវជាតិលេខ ៦ ប្រវែង ២៧០ គម ថ្នល់កែង-ស្ពាន-កំពង់ធំ-សៀមរាប
	000177	CHINA-PBC-215	គម្រោងអភិវឌ្ឍន៍ទំនប់បំបាត់ទឹកស្ទឹងស្រែង
	000178	CHINA-PBC-216	គម្រោងសាងសង់ផ្លូវជាតិលេខ ៤៤ ច្បារមន-ឱវិល-អមលាំង-ឧត្តុង្គ
	000179	CHINA-PBC-298	គម្រោងសាងសង់ផ្លូវជាតិលេខ ៥៥ ក្រុងពោធិ៍សាត់ (ផ្លូវជាតិលេខ ៥)-ភ្នំក្រវាត់-ថ្នល់កែង-ថ្មបា
	000180	CHINA-PBC-308	គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង ជំហានទី២ ក្នុងខេត្តសៀមរាប បង្កើនផលិតផលស្រែចម្ការ
	000181	CHINA-PBC-311	គម្រោងស្ថាបនាពង្រីកខ្សែបញ្ជូនអគ្គិសនីដល់ជនបទ ជំហានទី២
	000182	CHINA-PBC-332	គម្រោងសាងសង់ផ្លូវជាតិលេខ ៥៨ បោយប៉ែត (ខេត្តបន្ទាយមានជ័យ)-បន្ទាយស្រី-ថ្មបា (ស្រែកបន្ទាយស្រី) ខេត្តបន្ទាយមានជ័យ ប្រវែង ១៣២ គម




ប្រភេទ បរិក្ខារ/ឧបករណ៍	លេខគ្រឿង	លេខគម្រោង	ឈ្មោះគម្រោង/សេចក្តីពន្យល់
	000183	CHINA-PBC-342	គម្រោងសាងសង់បណ្តាញអគ្គិសនីជនបទ ជំហានទី៣ និងទី៤
	000184	CHINA-PBC-355	គម្រោងសាងសង់ផ្លូវជាតិលេខ ១៥៧៧ សេកសក (ផ្លូវជាតិលេខ៥៧)-សំបូត-ត្បូងឃ្មុំ គ្រលាង ៤០០ ប្រវែង ៥៥ គម
	000185	CHINA-PBC-373	គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុលតង់ពាក់កណ្តាលទី១ នៅភាគពាយ័ព្យប្រទេសកម្ពុជា
	000186	CHINA-PBC-418	គម្រោងស្ថាបនាពង្រីកខ្សែបណ្តាញអគ្គិសនីដល់ជនបទ ជំហានទី ៥ និងទី ៦
	000187	CHINA-PBC-433	គម្រោងសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដំណាក់កាលទី២ (Part I)
	000188	G-ADB-0018-CAM	គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
	000189	G-ADB-0025-CAM	គម្រោងបង្ការ និងទប់ស្កាត់ជម្ងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ
	000190	G-ADB-0034-CAM	គម្រោងលើកកម្ពស់ជីវភាពប្រជាជននៅតំបន់ទន្លេសាប
	000191	G-ADB-0035-CAM	គម្រោងលើកកម្ពស់ជីវភាពប្រជាជននៅតំបន់ទន្លេសាប
	000192	G-ADB-0066-CAM	គម្រោងអភិវឌ្ឍន៍ក្រុមប្រឹក្សាឃុំ-សង្កាត់ ជំហានទី២
	000193	G-ADB-0090-CAM	គម្រោងលើកកម្ពស់គុណភាពអប់រំ
	000194	G-ADB-0092-CAM	គម្រោងអភិវឌ្ឍន៍ជនបទដ៏ទំនាបបឹងទន្លេសាប
	000195	G-ADB-0096-CAM	គម្រោងច្រករបៀងតំបន់ឆ្នេរភាគខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ
	000196	G-ADB-0104-CAM	គម្រោងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
	000197	G-ADB-0116-CAM	គម្រោងឧបត្ថម្ភស្បៀងបន្ទាន់
	000198	G-ADB-0132-CAM	កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការអភិវឌ្ឍជនបទ
	000199	G-ADB-0133-CAM	គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការអភិវឌ្ឍជនបទ
	000200	G-ADB-0136-CAM	គម្រោងកែលម្អប្រព័ន្ធគ្រប់គ្រងអនាម័យ និងភូតភាពអនាម័យ
	000201	G-ADB-0156-CAM	គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី២
	000202	G-ADB-0178-CAM	គម្រោងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
	000203	G-ADB-0186-CAM	គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកសិកម្មឧត្តុង្គនៅតំបន់ទន្លេសាប
	000204	G-ADB-0187-CAM	គម្រោងស្តារប្រព័ន្ធផ្លូវដែកកម្ពុជា
	000205	G-ADB-0191-CAM	គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកសិកម្មឧត្តុង្គ នៅតំបន់ទន្លេសាប
	000206	G-ADB-0220-CAM	គម្រោងអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹក
	000207	G-ADB-0221-CAM	កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការអភិវឌ្ឍជនបទ (អនុកម្មវិធីទី២)
	000208	G-ADB-0222-CAM	គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការអភិវឌ្ឍជនបទជំហានទី២
	000209	G-ADB-0223-CAM	កម្មវិធីជំរុញពិពិធកម្មសេដ្ឋកិច្ច (អនុកម្មវិធីទី២)
	000210	G-ADB-0224-CAM	គម្រោងលើកកម្ពស់ការប្រកួតប្រជែង ការរៀបចំនីតិវិធី និងបច្ចេកវិជ្ជាអាជីវកម្មឧត្តុង្គ និងមធ្យម
	000211	G-ADB-0231-CAM	គម្រោងបង្ការ និងទប់ស្កាត់ជម្ងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ ជំហានទី២
	000212	G-ADB-0238-CAM	កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជំហានទី២ (អនុកម្មវិធីទី៤)
	000213	G-ADB-0241-CAM	គម្រោងអភិវឌ្ឍន៍ជីវចម្រុះក្នុងមហាអនុតំបន់មេគង្គ
	000214	G-ADB-0268-CAM	គម្រោងជំនួយមនុស្សធម៌សម្រាប់ការស្តារឡើងវិញ ការខូចខាតដោយទឹកជំនន់ឆ្នាំ២០០៩
	000215	G-ADB-0278-CAM	គម្រោងកែលម្អផ្លូវជនបទ
	000216	G-ADB-0285-CAM	គម្រោងស្តារឡើងវិញបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធដែលខូចខាតដោយទឹកជំនន់ឆ្នាំ២០០៩
	000217	G-ADB-0285-CAM	គម្រោងស្តារឡើងវិញបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធដែលខូចខាតដោយទឹកជំនន់ឆ្នាំ២០០៩
	000218	G-ADB-0302-CAM	គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ (ហិរញ្ញប្បទានបន្ថែម)
	000219	G-ADB-0330-CAM	គម្រោងគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងភាពងាយរងគ្រោះក្នុងមហាអនុតំបន់មេគង្គ



ប្រភេទ បរិក្ខារ/ឧបករណ៍	លេខគណនី	លេខគណនី	ឈ្មោះគម្រោង/សេចក្តីពន្យល់
	000220	G-ADB-0334-CAM	គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងត្រពាំងឈាយខាងត្បូង
	000221	G-ADB-0335-CAM	គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងត្រពាំងឈាយខាងត្បូង
	000222	G-ADB-0336-CAM	គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងត្រពាំងឈាយខាងត្បូង
	000223	G-ADB-0349-CAM	គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
	000224	G-ADB-0350-CAM	គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
	000225	G-ADB-0372-CAM	គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ
	000226	G-ADB-0401-CAM	គម្រោងកែលម្អផ្លូវជនបទ ជំហានទី២
	000227	G-ADB-0402-CAM	គម្រោងកែលម្អផ្លូវជនបទ ជំហានទី២
	000228	G-ADB-0426-CAM	គម្រោងអភិវឌ្ឍន៍វិស័យធារាសាស្ត្រ និងកសិកម្ម (ហិរញ្ញប្បទានបន្ថែម)
	000229	G-ADB-0448-CAM	គម្រោងអភិវឌ្ឍន៍វិស័យធារាសាស្ត្រ និងកសិកម្ម (ហិរញ្ញប្បទានបន្ថែម)
	000230	G-ADB-0454-CAM	គម្រោងកែលម្អបរិស្ថានជីវិតប្រជាជន (ហិរញ្ញប្បទានបន្ថែម)
	000231	G-ADB-0467-CAM	គម្រោងកែលម្អបរិស្ថានជីវិតប្រជាជន (ហិរញ្ញប្បទានបន្ថែម)
	000232	G-ADB-0468-CAM	គម្រោងកែលម្អបរិស្ថានជីវិតប្រជាជន (ហិរញ្ញប្បទានបន្ថែម)
	000233	G-ADB-0497-CAM	គម្រោងកែលម្អបរិស្ថានជីវិតប្រជាជន (ហិរញ្ញប្បទានបន្ថែម)
	000234	G-ADB-9178	គម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយថ្នាក់សហគមន៍
	000235	G-AFD-1132	គម្រោងអភិវឌ្ឍន៍វិស័យធារាសាស្ត្រ និងកសិកម្ម
	000236	G-AFD-FERC-1	មូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ជំហានទី១
	000237	G-AFD-FERC-2	មូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ជំហានទី២
	000238	G-AFD-FERC-3	មូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ជំហានទី៣
	000239	G-AFD-FERC-4	មូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ជំហានទី៤
	000240	G-AFD-FERC-5	មូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ជំហានទី៥
	000241	G-AFD-FERC-6	មូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ជំហានទី៦
	000242	G-CHINA-USD-01	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000243	G-CHINA-YUAN-01	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000244	G-CHINA-YUAN-02	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000245	G-CHINA-YUAN-03	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000246	G-CHINA-YUAN-04	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000247	G-CHINA-YUAN-05	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000248	G-CHINA-YUAN-06	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000249	G-CHINA-YUAN-07	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000250	G-CHINA-YUAN-08	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000251	G-CHINA-YUAN-09	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000252	G-CHINA-YUAN-10	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000253	G-CHINA-YUAN-11	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000254	G-CHINA-YUAN-12	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000255	G-CHINA-YUAN-13	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000256	G-CHINA-YUAN-14	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000257	G-CHINA-YUAN-15	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស



លេខសម្គាល់ ប្រតិបត្តិការ	លេខកូដ	លេខគម្រោង	ឈ្មោះគម្រោង/លេខបញ្ជីគម្រោង
	000258	G-CHINA-YUAN-16	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000259	G-CHINA-YUAN-17	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000260	G-CHINA-YUAN-18	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000261	G-CHINA-YUAN-19	គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស
	000262	G-EU-020-438	កម្មវិធីគាំទ្រវិភាគលំដាប់
	000263	G-EU-ACA-037958	កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣
	000264	G-EU-ACA-038831	គម្រោងគាំទ្រការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជំហានទី២
	000265	G-EU-DCIASIE-2011	កម្មវិធីកំណែទម្រង់លើវិស័យអប់រំនៅកម្ពុជា
	000266	G-EU-DCIASIE-A4	កម្មវិធីកំណែទម្រង់លើវិស័យអប់រំនៅកម្ពុជា
	000267	G-EU-DCIASIE-A5	កម្មវិធីកំណែទម្រង់លើវិស័យអប់រំនៅកម្ពុជា
	000268	G-IFAD-0743	កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដែលផ្តល់នូវការប្រែប្រួលអាកាសធាតុ
	000269	G-IFAD-8005	គម្រោងលើកកម្ពស់ជីវភាពរស់នៅតាមជនបទក្នុងខេត្តក្រចេះ ព្រះវិហារ និងរតនគិរី
	000270	G-IFAD-8005A	គម្រោងលើកកម្ពស់ជីវភាពរស់នៅតាមជនបទក្នុងខេត្តក្រចេះ ព្រះវិហារ និងរតនគិរី
	000271	G-IFAD-8011	គម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានជនបទ
	000272	G-IFAD-I-8048	គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកសិកម្មឆ្នាំ២០១៥ នៅតំបន់ខ្ពស់
	000273	G-IFAD-I-8101	គម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច
	000274	G-JP-001	គម្រោងពង្រីកមជ្ឈមណ្ឌលគាំពារមាតា និងទារក
	000275	G-JP-002	គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស
	000276	G-JP-003	គម្រោងកែលម្អកំណត់ផ្លូវជាតិលេខ ១
	000277	G-JP-004	គម្រោងកែលម្អមន្ទីរពិសោធន៍
	000278	G-JP-005	គម្រោងស្តារប្រព័ន្ធធារាសាស្ត្រលំដាប់
	000279	G-JP-006	គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លង
	000280	G-JP-007	គម្រោងកែលម្អឧបករណ៍ដោះស្រាយ
	000281	G-JP-008	គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទនៅខេត្តរតនគិរី
	000282	G-JP-009	គម្រោងកែលម្អមន្ទីរពេទ្យបង្អែក
	000283	G-JP-010	គម្រោងអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ
	000284	G-JP-011	គម្រោងសាងសង់ស្ថានអ្នកល្បឿន
	000285	G-JP-012	គម្រោងប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅភ្នំពេញ
	000286	G-JP-013	គម្រោងធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
	000287	G-JP-014	គម្រោងកែលម្អកំណត់ផ្លូវជាតិលេខ ១ (កំណត់ផ្លូវទីប្រជុំជន)
	000288	G-JP-015	គម្រោងជួសជុលស្ថានប្រាយចង្វារ
	000289	G-JP-016	គម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីនៅប្រកប្រាសាទស្នេហាភូមិភាគខាងត្បូង
	000290	G-JP-017	គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស
	000291	G-JP-018	គម្រោងកែលម្អការដឹកជញ្ជូនតាមរថយន្តក្រុងនៅភ្នំពេញ
	000292	G-JP-019	គម្រោងធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
	000293	G-JP-020	គម្រោងធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ជំហានទី២
	000294	G-JP-2KR	គម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ
	000295	G-JP-60010	គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅកំពត



ប្រភេទ បរិក្ខារ/ឧបករណ៍	លេខគ្រឿង	លេខគម្រោង	ប្រភេទគម្រោង/សេវាបង្កើតឡើង
	000296	G-JP-CLVDT	គម្រោងអភិវឌ្ឍន៍តំបន់ក្រីកោណកម្ពុជា ផ្លូវ វៀតណាម
	000297	G-JP-NPGA-I	មូលនិធិបដិភាគជំនួយ ទី១
	000298	G-JP-NPGA-II	មូលនិធិបដិភាគជំនួយ ទី២
	000299	G-JP-NPGA-III	មូលនិធិបដិភាគជំនួយ ទី៣
	000300	G-JP-NPGA-IV	មូលនិធិបដិភាគជំនួយ ទី៤
	000301	G-JP-NPGA-IX	មូលនិធិបដិភាគជំនួយ ទី៩
	000302	G-JP-NPGA-SP-AC	មូលនិធិបដិភាគជំនួយពិសេស
	000303	G-JP-NPGA-V	មូលនិធិបដិភាគជំនួយ ទី៥
	000304	G-JP-NPGA-VI	មូលនិធិបដិភាគជំនួយ ទី៦
	000305	G-JP-NPGA-VII	មូលនិធិបដិភាគជំនួយ ទី៧
	000306	G-JP-NPGA-VIII	មូលនិធិបដិភាគជំនួយ ទី៨
	000307	G-JP-NPGA-X	មូលនិធិបដិភាគជំនួយ ទី១០
	000308	G-JP-NPGA-XI	មូលនិធិបដិភាគជំនួយ ទី១១
	000309	G-JP-NPGA-XII	មូលនិធិបដិភាគជំនួយ ទី១២
	000310	G-JP-NPGA-XIII	មូលនិធិបដិភាគជំនួយ ទី១៣
	000311	G-KFW-230KV	គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល តាកែវ-កំពត
	000312	G-KFW-EIPSLRI	កម្មវិធីហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដើម្បីទ្រទ្រង់ការអនុវត្តកំណែទម្រង់ជំនួញ
	000313	G-KFW-HEQIP	កម្មវិធីកែលម្អគុណភាព និងសមធម៌សុខាភិបាល
	000314	G-KFW-RESC-I	គម្រោងអគ្គិសនីភ្នំបនីយកម្មភាគខាងត្បូងកម្ពុជា ទី១
	000315	G-KFW-RESC-II	គម្រោងអគ្គិសនីភ្នំបនីយកម្មភាគខាងត្បូងកម្ពុជា ទី២
	000316	G-KFW-RIP-I	កម្មវិធីជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធដនបទ ជំហានទី១
	000317	G-KFW-RIP-II	កម្មវិធីជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធដនបទ ជំហានទី២
	000318	G-KFW-RIP-III	កម្មវិធីជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធដនបទ ជំហានទី៣
	000319	G-KFW-RIP-IV	កម្មវិធីជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធដនបទ ជំហានទី៤
	000320	G-KFW-RIP-V	កម្មវិធីជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធដនបទ ជំហានទី៥
	000321	G-KFW-RIP-VI	កម្មវិធីជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធដនបទ ជំហានទី៦
	000322	G-KUWAIT-1	គម្រោងសិក្សាសិទ្ធិលទ្ធភាពប្រព័ន្ធធារាសាស្ត្រស្ទឹងសែន
	000323	G-NDF-C15	កម្មវិធីបម្រែបម្រួលអាកាសធាតុនៅតាមបណ្តាខេត្ត របស់គម្រោងកែលម្អផ្លូវជនបទ
	000324	G-SWEDEN-1	មូលនិធិកែលម្អសាលារៀន ២០១៣ - ២០១៦
	000325	G-WB-H161-KH	គម្រោងទ្រទ្រង់វិស័យអប់រំនៅកម្ពុជា
	000326	G-WB-H165-KH	គម្រោងកិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែង
	000327	G-WB-H241-KH	គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង គណនេយ្យភាព
	000328	G-WB-H301-KH	គម្រោងពាណិជ្ជកម្មថាមពលក្នុងមហាអនុតំបន់មេគង្គ
	000329	G-WB-H324-KH	គម្រោងកាត់បន្ថយភាពក្រីក្រ និងប្រតិបត្តិការដើម្បីកំណើន
	000330	G-WB-H326-KH	គម្រោងវិនិយោគជនបទ និង អភិបាលកិច្ចមូលដ្ឋាន
	000331	G-WB-H361-KH	គម្រោងស្តារឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយពុះរោគរាជ
	000332	G-WB-H386-KH	គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច
	000333	G-WB-H441-KH	គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន



ប្រភេទ ធាតុសមាស	លេខគណនី	លេខគណនី	ឈ្មោះគម្រោង/សេចក្តីពន្យល់
	000334	G-WB-H607-KH	គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពឧត្តមសិក្សា
	000335	G-WB-H613-KH	គម្រោងស្តារឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយព្រះភេតសាលា
	000336	G-WB-H634-KH	គម្រោងកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា
	000337	G-WB-Q5540-KH	គម្រោងអភិបាលកិច្ចល្អប្រសើរ
	000338	G-WB-TF017490	គម្រោងគាំទ្រវិស័យអប់រំ ទី២
	000339	G-WB-TF018017	គម្រោងផ្ទេរសាច់ប្រាក់សាកល្បងនៅមាតា និងទារក
	000340	G-WB-TF023524	គម្រោងជីវសាស្ត្រចំរុះនិងការការពារ
	000341	G-WB-TF051892	គម្រោងគាំទ្រការកាត់បន្ថយភាពក្រីក្រ
	000342	G-WB-TF053036	គម្រោងអគ្គិសនីភ្ជាប់និយមន័យជនបទ និងខ្សែបញ្ជូន
	000343	G-WB-TF053043	គម្រោងរៀបចំផែនទី និងរដ្ឋបាលដីធ្លី
	000344	G-WB-TF054547	កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
	000345	G-WB-TF055076	គម្រោងរៀបចំផែនទី និងរដ្ឋបាលដីធ្លី
	000346	G-WB-TF055139	គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច
	000347	G-WB-TF056832	គម្រោងស្តារឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយព្រះភេតសាលា
	000348	G-WB-TF056974	គម្រោងហេដ្ឋារចនាសម្ព័ន្ធខេត្ត និងជនបទ
	000349	G-WB-TF058014	គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅខេត្តសៀមរាប
	000350	G-WB-TF058146	គម្រោងគ្រប់គ្រង និងទប់ស្កាត់បន្ទាន់ជំងឺគ្រុនផ្តាសាយបក្សី និងផ្តាសាយមនុស្ស
	000351	G-WB-TF091836	គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច
	000352	G-WB-TF091839	គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច
	000353	G-WB-TF093573	កម្មវិធីគាំទ្រវិស័យពាណិជ្ជកម្មនៅកម្ពុជា
	000354	G-WB-TF093574	គម្រោងទ្រទ្រង់វិស័យសុខាភិបាលទី ២
	000355	G-WB-TF094876	គម្រោងប្រតិបត្តិការគាំទ្រកសិកម្មខ្នាតតូច និងការការពារសង្គម
	000356	G-WB-TF0A4488	គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍
	000357	G-WB-TF15434	គម្រោងទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
	000358	G-WB-TFA0113	គម្រោងលើកកម្ពស់សមត្ថភាពវិភាគភាពក្រីក្រ
	000359	G-WB-TFA2429	គម្រោងពង្រឹងការថែទាំកុមារតូច និងការអភិវឌ្ឍនៅភូមិអណ្តែងទឹក
	000360	G-WB-TF-A3114	គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពសុខាភិបាល
	000361	IDA-0050-KH	គម្រោងអភិវឌ្ឍន៍សុខាភិបាល និងកំចាត់ជំងឺឆ្លង
	000362	IDA-0110-KH	គម្រោងបង្កើនគុណភាពផលិតភាពកសិកម្ម
	000363	IDA-2550-KH	គម្រោងស្តារឡើងវិញជាបន្ទាន់
	000364	IDA-2664-KH	គម្រោងជំនួយបច្ចេកទេស
	000365	IDA-2739-KH	គម្រោងមូលនិធិសង្គមទី១
	000366	IDA-2781-KH	គម្រោងឥណទានស្តារសេដ្ឋកិច្ចឡើងវិញ
	000367	IDA-2782-KH	គម្រោងស្តារថាមពលអគ្គិសនីក្រុងភ្នំពេញ
	000368	IDA-3041-KH	គម្រោងស្តារ និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង
	000369	IDA-3179-1-KH	គម្រោងមូលនិធិសង្គមទី២ (ស្ថាប័នខូចខាតដោយទឹកជំនន់)
	000370	IDA-3179-KH	គម្រោងមូលនិធិសង្គមទី២
	000371	IDA-3181-KH	គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់



ប្រភេទ បរិក្ខារ/យាន	លេខគ្រឿង	លេខគម្រោង	ឈ្មោះគម្រោង/លេខគម្រោង
	000372	IDA-3216-KH	គម្រោងអភិវឌ្ឍន៍ភូមិភាគកណ្តាល
	000373	IDA-3283-KH	គម្រោងកែលម្អគុណភាពអប់រំ
	000374	IDA-3320-KH	គម្រោងជីវសាស្ត្រចំរុះ និងការការពារ
	000375	IDA-3323-KH	គម្រោងកែលម្អសេវាសាធារណៈ
	000376	IDA-3365-KH	គម្រោងរៀបចំគ្រប់គ្រង និងត្រួតពិនិត្យព្រៃឈើ
	000377	IDA-3472-KH	គម្រោងស្តារជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់
	000378	IDA-3564-KH	គម្រោងកាត់វិសាលភាព និងសមាហរណកម្ម
	000379	IDA-3605-KH	គម្រោងរៀបចំផែនការ និងអនុវត្ត
	000380	IDA-3678-KH	គម្រោងបង្កើនសមត្ថភាពផ្នែកសេដ្ឋកិច្ចសាធារណៈ
	000381	IDA-3728-KH	គម្រោងទ្រទ្រង់វិស័យសុខាភិបាលនៅកម្ពុជា
	000382	IDA-3746-KH	គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទីបំប៉ន
	000383	IDA-3747-KH	គម្រោងវិនិយោគជនបទ និងអភិបាលកិច្ចមូលដ្ឋាន
	000384	IDA-3822-KH	គម្រោងហេដ្ឋារចនាសម្ព័ន្ធខេតុ និងជនបទ
	000385	IDA-3840-KH	គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មជនបទ និងខ្សែបញ្ជូន
	000386	IDA-4055-KH	គម្រោងទ្រទ្រង់វិស័យអប់រំនៅកម្ពុជា
	000387	IDA-4441-KH	គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច
	000388	IDA-4442-KH	គម្រោងគ្រប់គ្រងសម្បត្តិធម្មជាតិ
	000389	IDA-4470-KH	គម្រោងទ្រទ្រង់វិស័យសុខាភិបាលទី២
	000390	IDA-4638-KH	គម្រោងប្រតិបត្តិការគាំទ្រកសិកម្មខ្នាតតូច និងការគាំពារសង្គម
	000391	IDA-4796-KH	គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពគុណសិក្សា
	000392	IDA-4818-KH	គម្រោងស្តារឡើងវិញជាបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយព្យុះភេតសាណា
	000393	IDA-4839-KH	គម្រោងកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា
	000394	IDA-5777-KH	គម្រោងគ្រប់គ្រងធនធានទឹកប្រទេសខ្មែរ
	000395	IDA-5789-KH	គម្រោងគ្រប់គ្រងសម្បត្តិធម្មជាតិ ២
	000396	IDA-5807-KH	គម្រោងបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ធិបាតទី២
	000397	IDA-5813-KH	គម្រោងលើកកម្ពស់គុណភាព និងសមត្ថភាពសុខាភិបាល
	000398	IDA-5960-KH	គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ
	000399	IDA-5978-KH	គម្រោងកែលម្អវិស័យអប់រំសិក្សានៅកម្ពុជា
	000400	IDA-6014-KH	គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍
	000401	IDA-Q5990-KH	គម្រោងគ្រប់គ្រងបរិស្ថាន និងតំបន់អភិរក្ស
	000402	IFAD-423-KH	គម្រោងបង្កើនគុណភាពផលិតផលកសិកម្ម
	000403	IFAD-513-KH	គម្រោងអភិវឌ្ឍន៍កសិកម្មទ្រទ្រង់ដល់កម្មវិធីសិលា
	000404	IFAD-551-KH	គម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានជនបទ
	000405	IFAD-623-KH	គម្រោងកាត់បន្ថយភាពក្រីក្រជនបទខេត្តព្រៃវែង និងស្វាយរៀង
	000406	IFAD-862-KH	គម្រោងលើកកម្ពស់ជីវភាពរស់នៅតាមជនបទក្នុងខេត្តក្រចេះ ព្រះវិហារ និងតាកែវ
	000407	IFAD-AIMS-1	គម្រោងជំរុញផលិតផលកសិកម្មខ្នាតតូច
	000408	IFAD-ASPIRE-1	កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលផ្តល់នូវការប្រែប្រួលអាកាសធាតុ
	000409	IFAD-I-793-KH	គម្រោងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកសិកម្មខ្នាតតូច នៅតំបន់ខ្សែសាប



ប្រភេទ បរិក្ខារ/ឧបករណ៍	លេខគណនី	លេខគណនី	ឈ្មោះគម្រោង/ទម្រង់គម្រោង
	000410	IFAD-I-870-KH	គម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច
	000411	IFAD-PADEE-1	គម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច (ហិរញ្ញប្បទានបន្ថែម)
	000412	INDIA-CET-2007	គម្រោងសាងសង់បណ្តាញបញ្ជូនអគ្គិសនីក្រចេះ-ស្ទឹងត្រែង
	000413	INDIA-PWP-2007	គម្រោងទីញម៉ាស៊ីនបូមទឹក
	000414	INDIA-SB-RWBI	គម្រោងស្តារប្រព័ន្ធធារាសាស្ត្រប្រមូលទឹកស្រទាប់
	000415	INDIA-SCT-2010	គម្រោងពង្រឹងបណ្តាញបញ្ជូនអគ្គិសនីក្រចេះ-ស្ទឹងត្រែង
	000416	INDIA-STD-2007	គម្រោងអភិវឌ្ឍន៍ស្ទឹងតាសាល
	000417	INDIA-STRD-2010	គម្រោងអភិវឌ្ឍន៍ស្ទឹងតាសាល
	000418	JAPAN-CP-C1	កម្មវិធីកាត់បន្ថយភាពក្រីក្រ និងគាំទ្រកំណើន
	000419	JAPAN-CP-P10	គម្រោងអភិវឌ្ឍន៍ចំណតហូបំណងកំពង់ផែក្រុងព្រះសីហនុ
	000420	JAPAN-CP-P11	គម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រទន្លេសាបខាងលិច
	000421	JAPAN-CP-P12	គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាប
	000422	JAPAN-CP-P13	គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ ពីបាត់ដំបងទៅសិរីសោភ័ណ
	000423	JAPAN-CP-P14	គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រភាគនិរតីនៃរាជធានីភ្នំពេញ
	000424	JAPAN-CP-P15	គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ
	000425	JAPAN-CP-P16	គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ចាប់ពីស្ពានព្រែកក្តាមដល់ឆ្នាមមូរ ខេត្តពោធិ៍សាត់)
	000426	JAPAN-CP-P17	គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ (ពីឆ្នាមមូរ-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត)
	000427	JAPAN-CP-P18	គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ ជំហានទី២
	000428	JAPAN-CP-P19	គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ ពីស្ពានព្រែកក្តាម-ឆ្នាមមូរ (ផ្នែកខាងត្បូង)
	000429	JAPAN-CP-P20	គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហានទី ២
	000430	JAPAN-CP-P21	គម្រោងអភិវឌ្ឍន៍ចំណតផ្ទៃក្នុងក្នុងតំបន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
	000431	JAPAN-CP-P3	គម្រោងស្ថាបនាបណ្តាញទឹកកំពង់ផែក្រុងព្រះសីហនុ
	000432	JAPAN-CP-P4	គម្រោងស្ថាបនាពង្រីកកំពង់ផែក្រុងព្រះសីហនុ
	000433	JAPAN-CP-P5	គម្រោងអភិវឌ្ឍន៍ទូរគមនាគមន៍មហាតំបន់មេគង្គ
	000434	JAPAN-CP-P6	គម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ
	000435	JAPAN-CP-P7	គម្រោងអភិវឌ្ឍន៍បណ្តាញអគ្គិសនីមហាតំបន់មេគង្គ
	000436	JAPAN-CP-P8	គម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ
	000437	JAPAN-CP-P9	គម្រោងផ្គត់ផ្គង់ទឹកស្អាតនិរោធន
	000438	KOREA-KHM-012	គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២១
	000439	KOREA-KHM-1	គម្រោងពង្រីកប្រព័ន្ធព័ត៌មានវិទ្យាដូចជាប្រព័ន្ធបណ្តាញជាតិ
	000440	KOREA-KHM-10	គម្រោងអភិវឌ្ឍន៍ទំនប់មង្គលបុរី
	000441	KOREA-KHM-11	គម្រោងកែលម្អផ្លូវជនបទ
	000442	KOREA-KHM-13	គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រសាលាតាអន
	000443	KOREA-KHM-14	គម្រោងអភិវឌ្ឍន៍ទំនប់ស្ទឹងដូនត្រី
	000444	KOREA-KHM-15	គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២
	000445	KOREA-KHM-16	គម្រោងកែលម្អផ្លូវជនបទ ជំហានទី២



ប្រភេទ ឯកសារ	លេខកូដ	លេខគម្រោង	និយ័ត្រ/គម្រោង/សេចក្តីពន្យល់
	000446	KOREA-KHM-17	គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨
	000447	KOREA-KHM-18	គម្រោងកែលម្អស្ទឹងសៀមរាប ជម្រកទឹក
	000448	KOREA-KHM-19	គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ
	000449	KOREA-KHM-2	គម្រោងសាងសង់មជ្ឈមណ្ឌលវិជ្ជាជីវៈកម្ពុជាកូរ៉េ
	000450	KOREA-KHM-3	គម្រោងស្តារផ្លូវកំពត-ត្រពាំងពេញ
	000451	KOREA-KHM-4	គម្រោងអភិវឌ្ឍន៍ធនធានទឹកក្រាំងពន្លៃ
	000452	KOREA-KHM-5	គម្រោងប្រព័ន្ធពីការវិវត្តន៍ប្រជាជនស្រីនៅតាមខេត្ត និងខេត្តរដ្ឋបាលស្រុកដែលមានវិទ្យាស្ថានជាតិ
	000453	KOREA-KHM-6	គម្រោងស្ថាបនាផ្លូវជាតិលេខ ៣
	000454	KOREA-KHM-7	គម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ និងអភិវឌ្ឍន៍ស្ទឹងសៀមរាប
	000455	KOREA-KHM-8	គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ ៣៣ ផ្លូវខេត្តលេខ ១១៧ និងផ្លូវរវាងខេត្តកំពត
	000456	KOREA-KHM-9	គម្រោងស្ថាបនាឡើងវិញផ្លូវជាតិលេខ ៥៦ បេ
	000457	MALAYSIA-EXIM-1	ឥណទានអ្នកទិញ
	000458	NDF-425	គម្រោងស្ថាបនាបណ្តាញបញ្ជូនថាមពលអគ្គិសនី
	000459	OFID-1125P	គម្រោងស្តារប្រព័ន្ធផ្លូវដែកកម្ពុជា
	000460	OFID-1278P	គម្រោងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
	000461	OFID-1375P	គម្រោងអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹក
	000462	OFID-1491P	គម្រោងពង្រីកបណ្តាញអគ្គិសនីតង់ស្យុងមធ្យម
	000463	OFID-686P	គម្រោងផ្គត់ផ្គង់ទឹកស្អាត និងស្តារប្រព័ន្ធលូនៅទីក្រុងភ្នំពេញ
	000464	OFID-785P	គម្រោងស្ថាបនាផ្លូវជាតិលេខ ៥, ៦, ៧
	000465	OFID-807P	គម្រោងមូលនិធិសង្គមទី២
	000466	OFID-923P	គម្រោងស្ថាបនាផ្លូវប៉ោយប៉ែត - សៀមរាប
	000467	THAILAND-NR-48	គម្រោងកែលម្អផ្លូវកោះកុង ស្រែអំបិល (ផ្លូវជាតិលេខ ៤៨)
	000468	THAILAND-NR-5	គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវភ្ជាប់ផ្លូវជាតិលេខ ៥
	000469	THAILAND-NR-67	គម្រោងកែលម្អផ្លូវជាតិលេខ ៦៧
	000470	VIETNAM-VC-01	គម្រោងកែលម្អផ្លូវជាតិលេខ ៧៨
	000471	VIETNAM-VC-02	គម្រោងសាងសង់ស្ថានីយ៍ប្រព័ន្ធបង្កាបទឹកប្រព័ន្ធគ្រប់គ្រងទឹក
			គម្រោងហិរញ្ញប្បទានក្នុងប្រទេស
	100001	SPIED-NC-2016-No-50	ស្ថាបនាស្ថានបេតុង ប្រវែង ៤៤ម ទទឹង ៨ម និងស្ថាបនាផ្លូវភ្ជាប់រាងស្ថាន (ត្រើយខាងលិច) ដោយក្រាល ក្រសក្រហមប្រវែង ២០០ម ទទឹង ៨ម ស្ថិតក្នុងភូមិអន្លង់ត្រសេក ឃុំកំពង់រាប ស្រុកស្អាង ខេត្តកណ្តាល។
	100002	SPIED-NC-2016-No-47	ការសាងសង់ស្ថាបនាដោយចាក់ស៊ីម៉ង់ត៍ និងលើកកម្ពស់ផ្លូវថ្នល់សងខាង រួចក្រាលក្រសក្រហម ប្រវែង ៥ ០០០ម ទទឹង៧ម ស្ថាបនាស្ថានបេតុង សរសៃដែកសរុបប្រវែង ៣៣ម (១៥ម និង១៨ម ទទឹង៧ម) ចំនួន ២កន្លែង ដាច់មុខពីរ ចំនួន ១កន្លែង ប្រវែង ៦ម ទទឹង៧ម និងលូបេតុងមុខកាត់១ម (មួយជួរ ពីរជួរ និងបីជួរ) ចំនួនសរុប ៣៣កន្លែង ស្ថិតនៅលើកំណាត់ផ្លូវខេត្ត បែកពីផ្លូវជាតិលេខ៥៧បេ ត្រង់ភូមិបឹងសង្កែ ឃុំកំពង់រាប ស្រុកបវេល (ភ្ជាប់ទៅផ្លូវជាតិលេខ៥៧បេ១) ដល់ឃុំតាត្រី ស្រុកកំរៀង ខេត្តបាត់ដំបង។



ប្រភេទ ឯកសារ	លេខកូដ	លេខគម្រោង	ឈ្មោះគម្រោង/សេចក្តីពន្យល់
	100003	ANSES-755m	ស្ថាបនាផ្លូវបេតុងសរសៃដែកប្រវែង៧៥៥ម ទទឹង៥ម ស្ថាបនាជញ្ជាំងបេតុង (០,៥៥x០,៥៥) ប្រវែង ២៩០ម រៀបចំ (២៥ស. ៥x៣០ស. ម) ការពារជម្រាលជើងទេសសាងសង់ផ្លូវ ប្រវែង សរុប ១៦០ម (ម្ខាង៨០ម) ស្ថាបនាលូដី (០,៧០x០,៥០x៣០ស. ម) សង់ខាងផ្លូវប្រវែង ១ ៧៦៥ម ស្ថាបនាលូបេតុង មុខកាត់ ១ម ១ កន្លែង ស្ថិតនៅកំណាត់ផ្លូវពីជើងភ្នំ ទៅកំពូលភ្នំអានសេ (ច្រកអានសេ) ក្នុងស្រុកជាំក្បាត ខេត្តព្រះវិហារ។
	100004	SPIED-NC-2016-No-46	ការងារស្ថាបនាផ្លូវ ដោយចាក់ស៊ីសង្កត់ និងលើកកម្ពស់តួផ្លូវ រួចក្រាលក្រសក្រហម ប្រវែង ១៥ ៨០០ម ទទឹង ៧ម កម្រាស់ ០,២ម ស្ថិតនៅកំណាត់ផ្លូវបំបែកចេញពីផ្លូវខេត្តលេខ ១៥៩បេ ត្រង់ភូមិភូមិ ឃុំនិមិត្ត ស្រុកអូរជ្រៅ ដល់ភ្នំស្រែងព័ណ៌ ឃុំស្រែក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
	100005	SPIED-NC-2016-No.045	ការងារស្ថាបនាផ្លូវដោយចាក់ស៊ីសង្កត់ និងលើកកម្ពស់តួផ្លូវ រួចក្រាលក្រសក្រហម ប្រវែង ១១ ០០០ម ទទឹង ៧ម កម្រាស់ ០,២ម ស្ថិតនៅលើកំណាត់ផ្លូវលេខ ២៥៦៦ បំបែកចេញពីផ្លូវជាតិលេខ ៦៨ ត្រង់ភូមិគាបែន ដល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
	100006	SPIED-NC-2016-No.067	ការងារស្ថាបនាផ្លូវខេត្តដោយចាក់ស៊ីសង្កត់ និងលើកកម្ពស់តួផ្លូវ រួចក្រាលក្រសក្រហមប្រវែង ២ ០០០ម ទទឹង ៧ម ចាប់ពីគម៤៥+៥២០ ដល់គម៤៧+៥២០ ស្ថាបនាស្ថានបេតុងប្រវែង ២៤ម ទទឹង៧ម ចំនួន៣កន្លែង ស្ថាបនាជាមុខបិទផ្លូវចំនួន៤កន្លែងនិងមុខបិទផ្លូវចំនួន៣កន្លែងប្រវែងសរុប ៥១ម ទទឹង៧ម សរុប ចំនួន៧កន្លែង និងស្ថាបនាមុខកាត់១ម សរុបចំនួន២កន្លែង ស្ថិតលើកំណាត់ផ្លូវខេត្តពីឃុំអូរសំពៅ ស្រុកម៉ៅឡៃ ដល់ឃុំចិត្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
	100007	SPIED-NC-2016-No.77	ការងារស្ថាបនាផ្លូវខេត្ត ដោយចាក់ស៊ីសង្កត់ និងលើកកម្ពស់តួផ្លូវ រួចក្រាលក្រសក្រហមប្រវែង ១៤ ៥០០ម ទទឹង ៧ម កម្រាស់ ០,២ម ស្ថិតលើកំណាត់ផ្លូវបំបែកពីផ្លូវជាតិលេខ ៥៦ ត្រង់គម ៤៧+១០០ ពីភូមិស្រះពីរ ឃុំថ្មពួក ដល់ភូមិគោល ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
	100008	ANSES-425m	ការងារស្ថាបនាផ្លូវបេតុងសរសៃដែក ១ខ្សែ ប្រវែង ៤២៥ម ទទឹង ៥ម និងចិញ្ចើមក្រាលក្រសក្រហម ទទឹង ០,៥ម សង់ខាង ស្ថិតនៅលើកំណាត់ផ្លូវពីជើងភ្នំ ដល់កំពូលភ្នំអានសេ (ច្រកអានសេ) ក្នុងស្រុកជាំក្បាត ខេត្តព្រះវិហារ។
	100009	SPIED-NC-2016-No.42	ការងារជួសជុលផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ៣ ៧០០ម ទទឹង៦ម ចិញ្ចើមផ្លូវក្រាលក្រសក្រហម១ម សង់ខាង និងដាំបង្កោសុវត្ថិភាព សង់ខាងក្បាលលូសរុប ចំនួន ២៤បង្កោ ទៅលើកំណាត់ផ្លូវខេត្តលេខ ៣៨៣៣ ចាប់បំបែកពីផ្លូវជាតិលេខ៨ ត្រង់ចំណុចទីប្រជុំជន ផ្សារស្វាយពល ក្នុងភូមិស្វាយពល ឃុំការ ដល់ ភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
	100010	SPIED-NC-2016 No.33	ការងារស្ថាបនាស្ថានបេតុងសរសៃដែក ប្រវែង ១៤៤ម ទទឹង៨ម ចំនួន ១កន្លែង (ស្ថានដ្ឋាន) ស្ថាបនាជម្រាល បេតុងការពារជើងទេសក្បាលស្ថានសង់ខាង ប្រវែងសរុប ៩២ម ទទឹង២០ម ស្ថាបនាផ្លូវ តភ្ជាប់ក្បាលស្ថានសង់ខាង ដោយក្រាលក្រសក្រហម ប្រវែងសរុប ៨០០ម ទទឹង៨ម និងស្ថាបនាលូបេតុងកាត់ទទឹង៧ម (២ជួរ មុខកាត់១ម ចំនួន ២០កាត់) ចំនួន ២កន្លែង លើកំណាត់ផ្លូវខេត្តលេខ ២៦២៤៣ ត្រង់គ.ម២០+៣៧០ (ព្រំប្រទល់ស្រុក- ជ័យសែន និងស្រុករៀង) ខេត្តព្រះវិហារ។
	100011	SPIED-NC-2016 No.79	ការងារស្ថាបនាផ្លូវដោយក្រាលក្រសក្រហម ប្រវែង ២ ៣០០ម ទទឹង ៨,៦ម ស្ថាបនា ជាមុខបិទ ប្រវែង ៥ម ទទឹង ៨,៦ម ចំនួន ១កន្លែង ស្ថាបនា ជាមុខបិទ ប្រវែង ៦ម ទទឹង ៨,៦ម ចំនួន ១កន្លែង និង ស្ថាបនាលូ បេតុងពីរជួរមុខកាត់ ១ម សរុបចំនួន ៤កន្លែង ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ២៤១១៣៣ ត្រង់គ.ម១២+ ៤០០ ដល់គ.ម ១៤+៧០០ ក្នុងភូមិខ្វាវ ឃុំចិត្តា ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
	100012	SPIED-NC-2016 No.53	ការងារស្ថាបនាផ្លូវខេត្តក្រាលក្រសក្រហម ប្រវែង ៤ ៨៦៥ម ទទឹង ៨ម ចំនួន ១កន្លែង (ស្ថានដ្ឋាន) ស្ថាបនាជម្រាល បេតុងការពារជើងទេសក្បាលស្ថានសង់ខាង ប្រវែងសរុប ៩២ម ទទឹង២០ម ស្ថាបនាផ្លូវ តភ្ជាប់ក្បាលស្ថានសង់ខាង ដោយក្រាលក្រសក្រហម ប្រវែងសរុប ៨០០ម ទទឹង៨ម និងស្ថាបនាលូបេតុងកាត់ទទឹង៧ម (២ជួរ មុខកាត់១ម ចំនួន ២០កាត់) ចំនួន ២កន្លែង លើកំណាត់ផ្លូវខេត្តលេខ ២៦២៤៣ ត្រង់គ.ម២០+៣៧០ (ព្រំប្រទល់ស្រុក- ជ័យសែន និងស្រុករៀង) ខេត្តព្រះវិហារ។



ប្រភេទ បរិក្ខារ/ឧបករណ៍	លេខគ្រឿង	លេខគម្រោង	បញ្ជាក់ការប្រើប្រាស់/សេចក្តីពន្យល់
	100013	SPIED-NC-2016 No.31	ការងារស្ថាបនាផ្លូវខេត្តលេខ ១៤៧ ដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់ផ្លូវលំនៅសង្កាត់ រួចក្រាលក្រស ក្រហមប្រើប្រាស់ប្រវែង ៦ ៩៥០ម ទទឹង ៩,៦ម កម្រាល ០,២ម និងស្ថាបនាលូបេតុងមុខកាត់ ១ម (មួយជួរ ចំនួន ៧កន្លែង និងបីជួរ ចំនួន ១កន្លែង) សរុបចំនួន ៨កន្លែង ព្រមទាំងដាំបង្កោលសុវត្ថិភាព ចំនួន ៤៥៦ដើម ចាប់ពីគ.ម១៨+១០០ ដល់គ.ម២៥+០៥០ បែកចេញពីផ្លូវជាតិលេខ ៤ ត្រង់គ.ម៤៨+៣០០ គល់ស្ថានសាលាខេត្តឆ្ពោះមកកាន់ផ្លូវជាតិលេខ ៣ ត្រង់គ.ម៤៣+៣០០ ត្រង់ផ្សារត្រាំខ្មារកាត់ស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
	100014	SPIED-NC-2016-No.43	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់ផ្លូវលំនៅសង្កាត់ រួចក្រាលក្រសក្រហម ប្រវែង ៥ ០០០ម ទទឹង ៨ម ស្ថាបនាជាងមុខមួយ ទទឹង ៨,៦ម ចំនួន ១កន្លែង និងលូបេតុងមុខកាត់១ម សរុបចំនួន ១០កន្លែង (១ជួរ ចំនួន ៧កន្លែង ២ជួរ ចំនួន ២កន្លែង និង៣ជួរ ចំនួន ១កន្លែង) លើកំណាត់ផ្លូវខេត្ត បំបែកពីផ្លូវជាតិលេខ ៥៧បេ ត្រង់គម៤២+០០០ ចាប់ពីភូមិសាមគ្គី ឃុំពេជ្រចិត្តា ទៅដល់ភូមិអូរធំ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្ត- បាត់ដំបង។
	100015	SPIED-NC-2016-No.21	សម្រាប់ការងារស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ៤ ០០០ម ទទឹង៦ម ចិញ្ចើមក្រសក្រហម១ម សងខាង ស្ថាបនាជាងមុខពីរ ប្រវែង ៦,៧៥ម ទទឹង៨,៦ម កម្ពស់២ម ១កន្លែង និងស្ថាបនាលូបេតុង (មួយជួរ មុខកាត់១ម និងពីរជួរមុខកាត់១ម) សរុបចំនួន ៦កន្លែង លើផ្លូវខេត្តលេខ ១៥៧១ ចាប់ពីបំបែកពីផ្លូវជាតិ លេខ ៥៧ ត្រង់គម៤២+ ៥០០ ស្ថិតក្នុងភូមិសំបូរមាស ឃុំស្ទឹង ឆ្នងកាត់ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
	100016	SPIED-NC-2016-No.73	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់ផ្លូវលំនៅសង្កាត់ រួចក្រាលដីល្បាយថ្មភ្នំប្រវែង ៥ ៣០០ម ទទឹង ៨ម (គម០០+០០០ ដល់គម០៥+៣០០) ស្ថាបនាជាងមុខពីរប្រវែង ៦ម ទទឹង៨ម ចំនួន ១កន្លែង និងស្ថាបនាលូ បេតុងមុខកាត់១ម សរុបចំនួន ៤កន្លែង (១ជួរ ចំនួន៣កន្លែង និង២ជួរ ចំនួន ១កន្លែង) លើកំណាត់ផ្លូវខេត្ត ស្ថិត នៅក្នុងភូមិស្តុបប្រវឹក ឃុំស្តុបប្រវឹក ស្រុករក្សាវិទី ខេត្តបាត់ដំបង។
	100017	SPIED-NC-2016-No.49	សម្រាប់ការងារសាងសង់សរសៃគ្រឹះបេតុងសរសៃដែកមុខកាត់ ០,៨ម សម្រាប់ទម្រក្បាលស្ពាន ចំនួន ២ទម្រ (A1,A2) និងសម្រាប់ទម្រកណ្តាលស្ពាន ចំនួន ៥ទម្រ (P1,P2,P3,P4 & P5) និងសាងសង់ជើងតាងទំហំ ៩,២ម x ៣,៨ម x ១,៥ម សម្រាប់ទម្រក្បាលស្ពាន ចំនួន ២ទម្រ (A1,A2) នៃស្ពានពាមមានជ័យ រន្ធដាត PC Box (Dect Unit) ប្រវែង ១៥០ម ទទឹង ៩,២ម ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ៣៨០ ក្នុងស្រុកពាមមានជ័យ ខេត្តព្រៃ- វែង។
	100018	SPIED-NC-2016-No.036	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់ផ្លូវលំនៅសង្កាត់ រួចក្រាលក្រសក្រហម ប្រវែង ៣ ៣០០ម ទទឹង ៨,៦០ម កម្រាល ០,២ម ស្ថាបនាស្ពានបេតុងសរសៃដែក ប្រវែង ១៨ម ទទឹង ៨ម ចំនួន ១កន្លែង ស្ថាប នាលូបេតុង មុខកាត់ ១ម ប្រវែង ១០ម ពីរជួរ ចំនួន ៤កន្លែង ស្ថិតនៅកំណាត់ផ្លូវខេត្តលេខ ៣៨៥ ស្ថិតក្នុងឃុំព្រៃ- ដើមថ្មី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
	100019	SPIED-NC-2016-No.44	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់ផ្លូវលំនៅសង្កាត់ រួចក្រាលក្រសក្រហម ប្រវែង ៣ ៤០០ម ទទឹង៨ម និងលូបេតុងមួយជួរមុខកាត់១ម ចំនួន ១កន្លែង លើកំណាត់ផ្លូវខេត្តលេខ ១TK១ និងផ្លូវបែកខ្លែង (ផ្លូវ ខេត្តលេខ ១TK១ ប្រវែង ១,៨គ.ម និងផ្លូវបែកខ្លែង ប្រវែង ១,៦គ.ម) ស្ថិតក្នុងភូមិកោកក្តក ឃុំកោកក្តក និងឃុំ- ព្រែកថ្នោល ស្រុកអង្គរបុរី ខេត្តតាកែវ។
	100020	SPIED-NC-2016-No-46	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់ផ្លូវលំនៅសង្កាត់ រួចក្រាលក្រសក្រហម ប្រវែង ២ ៨០០ម ទទឹង៩ម កម្រាល០,២ម ស្ថាបនាលូបេតុងមុខកាត់១ម សរុបចំនួន ៤កន្លែង (មួយជួរ ចំនួន ២កន្លែង និង ចំនួន ១កន្លែង និងបីជួរ ចំនួន ១កន្លែង) ស្ថិតនៅលើកំណាត់ផ្លូវបំបែកពីផ្លូវជាតិលេខ ១២១ ត្រង់គ.ម២១+ ៦០០ (ស្ថានហូរឈាម) ដល់ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ។



លេខកូដ	លេខគម្រោង	ប្រភេទគម្រោង/សេចក្តីពន្យល់
100021	SPIED-NC-2016-No.02	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះសងខាងរួចក្រាលក្រសក្រហម ប្រវែង ៣ ៥០០ម ទទឹងខាងលើ ប្រវែង ៨,៦ម ស្ថាបនាជាមុខទី១ ប្រវែង ៦,៧៥ម ទទឹង៨,៦ម កម្ពស់ ២,៥ម ចំនួន ១កន្លែង លើផ្លូវចាប់ពីភូមិមិនជ័យ ទៅភូមិកាសួស ក្នុងឃុំក្របាច់ត្រស់ ស្រុកមាសហែក ខេត្តស្វាយរៀង។
100022	PWRC-NC-2016-No.11	ការងារស្ថាបនាបេតុង (ស្ពានក្របាច់) ឆ្លងស្ទឹងពោធិ៍សាត់ ប្រវែង ១២៥ម ទទឹង ៨,៥ម និងផ្លូវក្រាលក្រសក្រហមសងខាងក្បាលស្ពាន ប្រវែង ៤០០ម ទទឹង ៨ម ស្ថិតលើផ្លូវចាប់ពីផ្លូវជាតិលេខ ៥៥ ត្រង់គម២២+៨០០ ទៅផ្លូវខេត្តលេខ ១៥៥ ត្រង់គម១៨+៣០០ ស្ថិតនៅភូមិស្វាយប៉ាក ឃុំព្រៃពិល និងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
100023	SPIED-NC-2016-No.13	ការងារស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ៣ ៤០០ម ទទឹង ៦ម ចាក់ក្រសក្រហមចិញ្ចើម ១ម សងខាង ស្ថាបនាជាមុខទី១ ប្រវែង ៨,៦ម ទទឹង ៨,៦ម ចំនួន ១កន្លែង និងលូបេតុងមុខកាត់១ម (១ជួរ និង២ជួរ) សរុបចំនួន ២កន្លែង លើកំណាត់ផ្លូវខេត្តលេខ ១KS១ ចាប់ពីផ្លូវខេត្តលេខ ១៤៤០ ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ទៅផ្លូវលេខ១៥១២ ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
100024	SPIED-NC-2016-No.03	ការងារស្ថាបនាផ្លូវដោយក្រាលបេតុងប្រវែង ១ ០៤០ម ទទឹង៧ម (គម០០+៩០០ដល់ គម១+៩៤០) និងលូបេតុងមុខកាត់១ម ១ជួរ ចំនួន ២កន្លែង លើកំណាត់ផ្លូវខេត្តលេខ ១៤០ បំបែកពីផ្លូវជាតិលេខ៤ ត្រង់ផ្សារព្រៃថ្កោ (គម៣៧+១៦០) ក្នុងភូមិព្រៃថ្កោ ឃុំត្រពាំងគង ស្រុកសំរោងទេ ខេត្តកំពង់ស្ពឺ។
100025	SPIED-NC-2016-No.17	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់និងលើកកម្ពស់តួផ្ទះសងខាងរួចក្រាលក្រសក្រហម ប្រវែង ២ ៥០០ម ទទឹង ៨,៦ម កំរាស់ ០,២ម និងស្ថាបនាលូបេតុងមុខកាត់១ម ១ជួរ សរុបចំនួន ២កន្លែង លើកំណាត់ផ្លូវចាប់ពីបំបែកពីផ្លូវជាតិលេខ៤ ត្រង់គម៤៤+៦០០ ស្ថិតក្នុងភូមិចំបក់ ឃុំវល្ល័ស ទៅភូមិត្រពាំងស្នួល ឃុំបាយ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
100026	SPIED-NC-2016-N0- 58	ស្ថាបនាផ្លូវបេតុងសរសៃដែក ប្រវែង ៣ ០៨០ម ទទឹង ៨,៥ម ក្រាលល្បាយកំទេចថ្មភ្នំចិញ្ចើម កម្រាស់ ០,១៥ម ទទឹង ០,៥០ម សងខាង និងស្ថាបនាលូបេតុងសរសៃដែកមុខ ១ម ១ជួរ សរុបចំនួន ៨កន្លែង ស្ថិតលើផ្លូវចាប់ពីបំបែកពីផ្លូវខេត្តលេខ ៣៨៣ ក្នុងឃុំកាដឌីង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
100027	SPIED-NC-2016-No.61	សម្រាប់ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះសងខាងរួចក្រាលក្រសក្រហមប្រវែង ៣៣០០ម ទទឹង៨ម ស្ថាបនាជាមុខទី១ចំនួន១កន្លែង ទទឹង៨ម កម្ពស់២,៥ម និងស្ថាបនាលូបេតុងមុខកាត់១ម ប្រវែង១០ម ចំនួន៣កន្លែង ស្ថិតលើកំណាត់ផ្លូវក្នុងភូមិលើស្លាប់ ឃុំគោកខ្ពស់ ស្រុកសំរោង ខេត្តឧត្តុង្គ-មានជ័យ។
100028	SPIED-NC-2016-No.60	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះសងខាងរួចក្រាលក្រសក្រហម ប្រវែង ៤ ៧០០ម ទទឹង ៨,៦ម ស្ថាបនាជាមុខទី១ ចំនួន ១កន្លែង និងស្ថាបនាលូបេតុង មុខកាត់ ១ម មួយជួរចំនួន ៧កន្លែង និងពីរជួរចំនួន ៣កន្លែង សរុបចំនួន ១០កន្លែង ចាប់ពី គម ០០០+០០០ ដល់គម ០៤+៧០០ ស្ថិតលើកំណាត់ផ្លូវបំបែកពីផ្លូវជាតិលេខ ៣១៥ (គម ២៦+៣០០) ក្នុងឃុំច្រើនត្រពាំងស្រោចទៅផ្លូវជាតិលេខ ១៣ ត្រង់ឃុំអង្គប្រស្រែ ស្រុកមាសហែក ខេត្តស្វាយរៀង។
100029	SPIED-NC-2016-No.59	ការងារស្ថាបនាផ្លូវខេត្តដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះសងខាងរួចក្រាលក្រសក្រហមប្រវែង ៤ ៨០០ម ទទឹង ៨,៦ម ចាប់ពីគម ០១+៤០០ ដល់គម៦+២០០ ស្ថាបនាជាមុខទី១មួយប្រវែង ៣,៥ម ទទឹង ៨,៦ម ចំនួន ១កន្លែង និងលូបេតុងមួយជួរ មុខកាត់១ម ចំនួន ១០កន្លែង សរុបចំនួន ៤កន្លែង ស្ថិតលើផ្លូវជាតិលេខ ២៦៧ ក្នុងឃុំក្របីជ្រុងស្រែដំ ដល់ឃុំសំរោងយា ស្រុកព្រៃ ខេត្តសៀមរាប។
100030	SPIED-NC-2016-No.70	ការងារស្ថាបនាផ្លូវខេត្តដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះសងខាងរួចក្រាលក្រសក្រហមប្រវែង ៥ ៧០០ម ទទឹង ៨,៦០ម និងលូបេតុងមួយជួរមុខកាត់ ១ម សរុបចំនួន ៨កន្លែង ស្ថិតលើផ្លូវជាតិលេខ ៨ ត្រង់ គម ៩៩+៧០០ ស្ថិតនៅក្នុងភូមិដូនកើង ឃុំដូនកើង ស្រុកកំបង់ ខេត្តព្រៃវែង។



ប្រភេទ បរិក្ខារ	លេខកូដ	លេខគម្រោង	លេខគម្រោង/លេខបញ្ជីគម្រោង
	100031	SPIED-NC-2016-No.75	ការងារស្ថាបនាផ្លូវខេត្តដោយចាត់ដីសព្វជ្រក និងលើកកម្ពស់តួផ្ទះសងខាង រួចក្រាលក្រួសក្រហម ប្រវែង ៣ ៥០០ម ទទឹង ៨ម ស្ថាបនាជាមួយមួយ ប្រវែង ៣,៥ម ទទឹង ៨,៦ម ចំនួន ១កន្លែង និងលូបេតុងមុខកាត់ ១ម មួយជួរ ១កន្លែង និង៣ជួរ ចំនួន ២កន្លែង បំបែកពីផ្លូវខេត្តលេខ ២៦៤៧ ត្រង់គម្រោង៦+ ៨០០ ចាប់ពី ចំណុច គម្រោង០០+០០០ ដល់គម្រោង០៣+៥០០ ស្ថិតនៅក្នុងស្រុកអង្គរវិហារ ខេត្តត្បូងឃ្មុំ។
	100032	SPIED-NC-2016-No.76	ការងារស្ថាបនាផ្លូវខេត្តដោយចាត់ដីសព្វជ្រក និងលើកកម្ពស់តួផ្ទះសងខាង រួចក្រាលក្រួសក្រហម ប្រវែង ៤ ០០០ម ទទឹង ៨,៦ម ស្ថាបនាជាមួយមួយ ប្រវែង ៣,៥ម ទទឹង ៨,៦ម ចំនួន ១កន្លែង ស្ថាបនា លូបេតុងមួយជួរ មុខកាត់ ១ម ប្រវែង ១០ម ចំនួន ៦កន្លែង និង២ជួរមុខកាត់ ១ម ប្រវែង ១០ម ចំនួន ២កន្លែង លើ កំណាត់ផ្លូវ ខេត្តលេខ ២៧១៨ ចាប់ពីគម្រោង០០+០០០ ដល់គម្រោង០៤+០០០ ស្ថិតនៅក្នុងឃុំរំរង្ស៊ី ស្រុករំរង្ស៊ី ខេត្តព្រះវិហារ។
	100033	SPIED-NC-2016-No.78	ការងារស្ថាបនាផ្លូវដោយចាត់ដីសព្វជ្រក និងលើកកម្ពស់តួផ្ទះសងខាង រួចក្រាលក្រួសក្រហម ប្រវែង ៩០៧០ម ទទឹង ៨ម ស្ថាបនាលូបេតុងមុខកាត់ ១ម សរុបចំនួន ១០កន្លែង (មួយជួរ ប្រវែង ១០ម ចំនួន ៥កន្លែង និង២ជួរ ប្រវែង ១០ម ចំនួន ៥កន្លែង) ស្ថិតនៅលើកំណាត់ផ្លូវខេត្ត បំបែកពីផ្លូវជាតិលេខ១ ត្រង់គម្រោង១៦០+០០០ ចាប់ពី សង្កាត់បាវិត ឃុំប្រាសាទ ដល់ឃុំមេសាវត្ត ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
	100034	SPIED-NC-2016-No.81	ការងារស្ថាបនាផ្លូវខេត្ត ១KS១ ដោយក្រាលកៅស៊ូ DBST ប្រវែង ៧ ០០០ម ទទឹង ៦ម កម្រាស់ ០,២ម ក្រាល ក្រួសក្រហមចិញ្ចឹម ១ម សងខាង ស្ថាបនាលូបេតុងមុខកាត់ ១ម ១ជួរ និង២ជួរ សរុបចំនួន ១១កន្លែង ការងារ អ៊ុតគីន្ទស្រូវ ចំនួន ៥០០ម២ ដាក់ស្លាកចរាចរណ៍ ចំនួន ៨ស្លាក ដាំបង្កោលសុវត្ថិភាព ចំនួន ៥០ដើម លើ កំណាត់ផ្លូវខេត្តលេខ ១KS១ ចាប់ពីគម្រោង០៣+៤០០ ដល់គម្រោង១០+៤០០ ស្ថិតក្នុងឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ និង ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
	100035	SPIED-NC-2016-No.78	ការងារស្ថាបនាផ្លូវដោយក្រាលបេតុងសរសៃដែក ប្រវែង ៩៥៨ម ទទឹង ៦ម កម្រាស់ ០,១៥ម ស្ថាបនាលូបេតុង ទទឹងផ្លូវមួយជួរមុខកាត់ ០,៦ម ប្រវែង ៧ម សរុបចំនួន ២កន្លែង ស្ថាបនាអណ្តូងលូ ចំនួន ២កន្លែង ស្ថាបនាលូ បេតុងបណ្តោយផ្លូវ និងលូបេតុងបង្ហូរចូលទន្លេមួយជួរមុខកាត់ ០,៦ម ប្រវែងសរុប ១ ២៥០ម ព្រមទាំងស្ថាបនា អណ្តូងលូ ចំនួន ៤៨កន្លែង លើកំណាត់ផ្លូវបំបែកពីផ្លូវជាតិលេខ ៦អា ត្រង់គម្រោង២៧+២០០ ស្ថិតក្នុងភូមិជ្រោយ- មេត្រីលើ ឃុំប្រសិទ្ធិជ្រោយ ស្រុកមុខកំបូល ខេត្តកណ្តាល។
	100036	SPIED-NC-2016-No.23	ការងារស្ថាបនាផ្លូវដោយចាត់ដីសព្វជ្រក និងលើកកម្ពស់តួផ្ទះសងខាង រួចក្រាលខ្សាច់ភ្នំ ប្រវែង៥ ០០០ម ទទឹង៨,៦ម កម្រាស់ ០,២ម ស្ថាបនាលូបេតុងមុខកាត់០,៨ម (មួយជួរ) និងមុខកាត់១ម (មួយជួរ ពីរជួរ និងបីជួរ) សរុបចំនួន ១១កន្លែង ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ៣៨៦ (គម្រោង១២+០០០- គម្រោង១៧+ ០០០) ចាប់ពីឃុំគោឡក ស្រុកកំពង់ត្របែក ដល់ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។
	100037	SPIED-NC-2016-No.022	ការងារស្ថាបនាផ្លូវដោយចាត់ដីសព្វជ្រក និងលើកកម្ពស់តួផ្ទះសងខាងរួចក្រាលក្រួសក្រហម ប្រវែង៣ ១៧០ម ទទឹង៩,៦០ម កម្រាស់០,២ម ចាប់ពីគម្រោង១៤+៥០០ ដល់ គម្រោង១៧+៦៧០ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ១២៩ បេ ក្នុងស្រុកប្រវិជ្ជលងារ ខេត្តតាកែវ។
	100038	SPIED-NC-2016-No.048	ស្ថាបនាផ្លូវដោយចាត់ដីសព្វជ្រកនិងលើកកម្ពស់តួផ្ទះសងខាង រួចក្រាលក្រួសក្រហមប្រវែង ៥០០០ ម ទទឹង ៨,៦ម ស្ថាបនាលូបេតុងមុខកាត់១ម ចំនួន២កន្លែង ស្ថិតនៅលើកំណាត់ផ្លូវលេខ ១៤៨៦ ចាប់ពី គម្រោង ១៦+០០០ ដល់ គម្រោង ២១+០០០ ក្នុងឃុំតាតែ ស្រុកថ្មបាំង ខេត្តកោះកុង។



ប្រភេទ បរិក្ខារ	លេខគុណ	លេខគម្រោង	បញ្ជាក់ការប្រើប្រាស់/សេចក្តីពន្យល់
	100039	SPIED-NC-2016-No.072	ការងារស្ថាបនាគ្រឹះនៃស្ថានីយប្រែកម្លាំងអគ្គិសនី PC Box (Deck Unit) ប្រវែង ១៥០ម ទទឹង ១២,៥ម ការងាររួមមាន៖ សង់សសរគ្រឹះបេតុងសរសៃដែកមុខកាត់ ០,៨ម សម្រាប់ទម្រក្បាលស្ថានីយ ២ទម្រ (A1 និង A2) សង់សសរគ្រឹះបេតុងមុខកាត់១,២ម សម្រាប់ទម្រកណ្តាលស្ថានីយ ៥ទម្រ (P1 P2 P3 P4 និង P5) សង់ជើងតាងចំនួន ៧ សម្រាប់ទម្រ A1 A2 P1 P2 P3 P4 និង P5 សង់ទម្រក្បាលស្ថានីយ ២ទម្រ (A1 និង A2) ចាក់ដីសង្កេតក្បាលស្ថានីយសងខាង ប្រវែងសរុប ៤៥០ម និងសម្រួលផ្លូវវាងប្រវែង ២ ១០០ម ជួសជុលស្ថានីយ ចំនួន ១កន្លែង និងតម្កើងស្ថានីយថ្មី ចំនួន ១កន្លែង លើផ្លូវជាតិលេខ៧៣ ត្រង់គ.ម ៥០+០០០ ក្នុងស្រុកភ្នំ ខេត្តក្រចេះ។
	100040	SPIED-NC-2016-No.35	ការងារជួសជុលផ្លូវដោយក្រាលកៅស៊ូបាចថ្មពីរជាន់ (DBST) ប្រវែង ១០ ៧២០ម ទទឹង៧ម និងក្រាលក្រហមចិញ្ចើម១ម សងខាង ព្រមទាំងស្ថាបនាជាឡមុខបីទំហំ ៨,៦៥x១០,២៥x២,៥៥ ចំនួន ១កន្លែង លើកំណាត់ផ្លូវខេត្តលេខ ៣៨០ ស្ថិតក្នុងឃុំអរិយក្សត្រ ឃុំសារិកាកែវ និងឃុំពាយឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
	100041	NC-2016-No.04	ការងារជួសជុលផ្លូវបន្តដោយចាក់ដីសព្វជ្រកក្រាលក្រហមរួចក្រាលកៅស៊ូ DBST ប្រវែង ៤ ៧២៥ម ទទឹង ៧ម ចិញ្ចើមក្រសក្រហម១ម សងខាង លើផ្លូវលេខ ២៦១ (គម២២+១០០ ដល់ គម២៦+៨២៥) និងក្រាលកៅស៊ូDBST ប្រវែង ២៧៥ម ទទឹង៧ម ចិញ្ចើមក្រសក្រហម១ម សងខាងលើផ្លូវខ្លែង (បែកចេញពីផ្លូវ ២៦១ ត្រង់ស្ថានីយប្រែកម្លាំង ចូលភូមិក្រោលគោ) ស្ថិតក្នុងឃុំសំបួរមាស ស្រុកមុខកំពូល។
	100042	SPIED -NC-2016-No.19	ស្ថាបនាផ្លូវដោយចាក់ដីសព្វជ្រកនិងលើកកម្ពស់ផ្លូវរួចក្រាលក្រសក្រហមប្រវែង៣ ៥០០ ម ទទឹង ៨,៦៥ និងស្ថាបនាជាឡមុខពីរប្រវែង ៦,៧៥ ទទឹង៨,៦៥ ចំនួន២កន្លែង និង លូបេតុង ចំនួន ៨កន្លែង លើបែកពីផ្លូវជាតិ ៦៤ ត្រង់ គ.ម ៣+១៦០ ស្ថិតក្នុងឃុំដំរែក ឃុំតាឃែក ស្រុកសូត្រនិគម ខេត្តសៀមរាប។
	100043	SPIED-NC-2016-No. 20	ការងារជួសជុលផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ៨ ៧០០ម ទទឹង ៧ម និងចិញ្ចើមក្រាលក្រសក្រហម ០,៥ម សងខាង ស្ថាបនាជាឡមុខពីរ (៦,៧៥ម) ទទឹង ៨,៦៥ ចំនួន ១កន្លែង ស្ថាបនាលូបេតុងមុខកាត់១ម ១ជួរ និង ២ជួរ សរុបចំនួន ៧កន្លែង ស្ថាបនាប្លាស្ទិក ចំនួន ១០ស្លាក និងដំបង្គោលសុវត្ថិភាព ចំនួន ៥០បង្គោល លើផ្លូវខេត្តលេខ៣៧៦ បែកចេញពីផ្លូវជាតិលេខ ៧៨ (គម៦០០+១៥០) ចាប់ពីគម០៥+៥០០ ដល់គម ១៤+២០០ ស្ថិតក្នុងឃុំស្ទឹង និងឃុំសេដា ស្រុកបរកែវ ខេត្តរតនគិរី។
	100044	SPIED-NC-2016-No. 65	ការងារជួសជុលផ្លូវខេត្តដោយចាក់ដីសព្វជ្រក និងលើកកម្ពស់ផ្លូវសងខាងរួចក្រាលក្រសក្រហម ប្រវែង ៧ ៦៥០ម ទទឹង ៧ម ចាប់ពីគ.ម១២+៧០០ ដល់គ.ម២០+៣៥០ និងស្ថាបនាលូបេតុងមុខកាត់១ម មួយជួរ ចំនួន ៤កន្លែង និងពីរជួរ ចំនួន ១កន្លែង សរុបចំនួន ៥កន្លែង ស្ថិតនៅក្នុងឃុំសេកុង និងឃុំកែវ ឆ្ពោះទៅរកៈសេនា តូចការពារព្រំដែនលេខ ១០១ (កម្ពុជា-ឡាវ) ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
	100045	SPIED-NC-2016-No. 57	ការងារស្ថាបនាស្ថានីយបេតុងសរសៃដែក ប្រវែង ១៨ម ទទឹង ៨ម ស្ថាបនាផ្លូវវាងប្រវែង ៣០ម ទទឹង ៥ម និងស្ថាបនាប្រព័ន្ធការពារជម្រាលជើងទេរក្បាលស្ថានីយ លើកំណាត់ផ្លូវជាតិលេខ ៣៧៦ ស្ថិតក្នុងឃុំសមុទ្រក្រោម និងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
	100046	SPIED-NC-2016-No. 64	ការងារស្ថាបនាផ្លូវខេត្តលេខ ៣៨៤៦ ដោយក្រាលក្រសក្រហមសម្រួលផ្លូវរួចក្រាលកៅស៊ូDBST ប្រវែង ១២ ៤០០ម ទទឹង ៧ម (កំណាត់ទី១ ប្រវែង ៦ ៤០០ម ចាប់ពីគម ០+០០០ ដល់គម៦+៤១០ កំណាត់ទី២ ប្រវែង ៣ ០០០ម ចាប់ពីគម ៩+៦៨០ ដល់គម ១២+៦៨០ និងកំណាត់ទី៣ប្រវែង ៣ ០០០ម ចាប់ពីគម ១៥+៣៤០ ដល់គម ១៨+៣៤០) ក្រាលក្រសក្រហមចិញ្ចើមទទឹង ០,៥ម សងខាង ស្ថិតក្នុងឃុំដាខ្លាង ឃុំអរិយក្សត្រ ឃុំសារិកាកែវ និងឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។



ប្រភេទ ហិរញ្ញប្បទាន	លេខគ្រូ	លេខគម្រោង	បញ្ហាគម្រោង/សេចក្តីពន្យល់
	100047	SPIED-NC-2016-No. 66	ស្ថាបនាផ្លូវដោយចាក់ក្រូសក្រហមសម្រួលតួផ្លូវ រួចក្រាលកៅស៊ូ DBST ប្រវែង ៧ ២៧០ម ទទឹង ៧ម (កំណត់ ទី១ ចាប់ពីគម០០+០០០ ដល់គម០៣+២៧០ មានប្រវែង ៣ ២៧០ កំណត់ផ្លូវទី២ គម១៤+០០០ ដល់គម ១៨+០០០ មានប្រវែង ៤ ០០០ម) ចិញ្ចើយក្រាលក្រូសក្រហម ០,៥ម សងខាង ការងារស្ថាបនាផ្លូវដោយក្រាល ក្រូសក្រហមសម្រួលតួផ្លូវ ប្រវែង ១០ ៧៣០ម ទទឹង ៨,៦ម ចាប់ពីគម ០៣+២៧០ ដល់គម១៤+០០០ លើ ផ្លូវខេត្តលេខ ៣៧១ បំបែកចេញពីផ្លូវលេខ ៣១១ ក្នុងឃុំរក្សជ័យ ស្រុកបាភ្នំ ដល់ឃុំជីផុច ស្រុកមេសាង ខេត្ត- ព្រៃវែង។
	100048	SPIED-NC-2016-No.16	ការងារស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ៤ ១០០ម ទទឹង ៦ម និងចិញ្ចើយក្រាលក្រូសក្រហម ១ម សងខាង លើផ្លូវខេត្តលេខ ៣៧០សេ (គម០០+០០០ ដល់គម០៤+១០០) ដែលបំបែកពីផ្លូវជាតិលេខ ៧ ត្រង់ គម១៧០+០០០ (ផ្សារស្ទឹង) ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះទៅផ្លូវជាតិលេខ ៨ ត្រង់គម ១២៥+០០០ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង។
	100049	SPIED-NC-2016-No.15	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វជ្រក និងលើកកម្ពស់តួផ្លូវ រួចក្រាលក្រូសក្រហម ប្រវែង ២ ៨០០ម ទទឹង ៨,៦ម ស្ថាបនាជាមុខមួយ (៣,៥ម) មុខពីរ (៦,៧៥ម) និងមុខបី (១០,២ម) ទទឹង ៨,៦ម សរុបចំនួន ៣ កន្លែង និងលូបេតុង (មុខកាត់១ម ២ម មុខកាត់១ម ២ម និងមុខកាត់១ម ២ម) សរុបចំនួន ៥កន្លែង លើ កំណាត់ផ្លូវខេត្ត ១៧២ ភ្នំពេញ ឃុំឈើត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
	100050	SPIED-NC-2016-No.71	ការងារស្ថាបនាស្ថានបេតុងសរសៃដែក ប្រវែង ២៤ម ទទឹង ៨ម ចំនួន ១កន្លែង ស្ថាបនាជាមុខពីរ ប្រវែង ៦,៧៥ម និងមុខបី ប្រវែង ១០,២ម ទទឹង ៨,៦ម សរុបចំនួន ២កន្លែង និងស្ថាបនាលូបេតុងមុខកាត់១ម សរុប ចំនួន ៣កន្លែង (២ម ចំនួន ២កន្លែង និង៣ម ចំនួន ១កន្លែង) ស្ថិតនៅភូមិក្បាលទាប ឃុំឈើត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
	100051	SPIED-NC-2016-No.01	ការងារស្ថាបនាផ្លូវដោយស្រោចកៅស៊ូបាចថ្មពីរជាន់ (DBST) ប្រវែង ៧ ៤០០ម ទទឹង៦ម ចាក់ក្រូសក្រហម ចិញ្ចើយ ១ម សងខាង ចាប់ពីគម០២+០០០ ដល់គម០៥+០០០ និងគម១៧+០០០ ដល់គម ២១+៤០០ និង ស្ថាបនាលូបេតុងមួយជួរមុខកាត់១ម ចំនួន១កន្លែង លើផ្លូវលេខ ២៦៦ ចាប់ពីបំបែកផ្លូវជាតិលេខ ៦ ត្រង់គម ២៥១+០០០ (ផ្សារកំពង់ក្តី) ទៅទល់ផ្លូវខេត្តលេខ ២៦៤៤ ត្រង់ទីប្រជុំជនខ្នារ (ផ្សារខ្នារ) ស្រុកជីក្រែង ខេត្ត- សៀមរាប។
	100052	SPIED-NC-2016-No.08	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វជ្រក និងលើកកម្ពស់តួផ្លូវ សងខាង រួចក្រាលក្រូសក្រហម ប្រវែង ៤ ៥០០ម ទទឹង៦មលើប្រវែង៨,៦ម និងស្ថាបនាលូបេតុងមួយជួរមុខកាត់១ម សរុបចំនួន ៨កន្លែង លើផ្លូវ ខេត្តលេខ ៣១៣ ចាប់ពីផ្លូវខេត្តលេខ ៣១៣ ត្រង់ឃុំរោងដំរី ស្រុកបាភ្នំ ទៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
	100053	SPIED-NC-2016-No-06	ការងារស្ថាបនាផ្លូវខេត្ត ដោយចាក់ដីសព្វជ្រក និងលើកកម្ពស់តួផ្លូវសងខាង រួចក្រាលក្រូសអាចម៍ផ្កាយ ប្រវែង៥ ៧០០ម ទទឹង៦មលើ ៨,៦ម កម្រាស់ ០,២ម និងលូបេតុងមុខកាត់១ម មួយជួរ ចំនួន ៩កន្លែង លើ កំណាត់ផ្លូវចាប់ពីផ្លូវជាតិលេខ ៤១ (គម៤៥+២០០) ភ្ជាប់ទៅផ្លូវជាតិលេខ ៣ (គម០៥+២០០ ដល់គម១០+ ៩០០) ចាប់ពីឃុំត្រពាំងទឹក ទៅភូមិពោធិ៍អង្គ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
	100054	SPIED-NC-2016-No.07	ការងារស្ថាបនាផ្លូវ ដោយចាក់ដីសព្វជ្រក និងលើកកម្ពស់តួផ្លូវសងខាង រួចក្រាលក្រូសក្រហម ប្រវែង៦ ៤៦១ម ទទឹង៦មលើ ប្រវែង ៨,៦ម កម្រាស់ ០,២ម (គម១៥+៣០០ ដល់គម២១+៤០០) និងស្ថាបនាលូបេតុងមួយ ជួរមុខកាត់១ម សរុបចំនួន ១កន្លែង លើផ្លូវខេត្តលេខ ២៦៦ ចាប់ពីបំបែកផ្លូវជាតិលេខ ៦ ត្រង់គម ២៥១+០០០ (ផ្សារកំពង់ក្តី) ទៅទល់ផ្លូវខេត្តលេខ ២៦៤៤ ត្រង់ទីប្រជុំជនខ្នារ (ផ្សារខ្នារ) ស្រុកជីក្រែង ខេត្ត- សៀមរាប។



ប្រភេទ ហិរញ្ញប្បទាន	លេខគណនី	លេខគម្រោង	ប្រភេទគម្រោង/សេចក្តីពន្យល់
	100055	SPIED-NC-2016-No.10	ការងារស្ថាបនាផ្លូវខេត្តដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះ សងខាង រួចក្រាលក្រសក្រហម ប្រវែង ៦ ៩៤០ម ទទឹង៨,៦ម ស្ថាបនាជាផ្លូវមុខពីរ ប្រវែង ៦,៩ម ទទឹង៨,៦ម កម្ពស់៣ម ចំនួន ១កន្លែង លូបេតុងមុខ កាត់១ម (មួយជួរ ពីរជួរ និងបីជួរ) សរុបចំនួន ១២កន្លែង ស្ថិតក្នុងភូមិតានី ភូមិរុន ភូមិជ័យ ភូមិឆាងក ឃុំរុន- ឆាងក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
	100056	SPIED-NC-2016-No. 09	ការងារស្ថាបនាស្ថានបេតុងសរសៃដែក ចំនួន ០១កន្លែង ប្រវែង ៩០ម ទទឹង ៨ម និងស្ថាបនាប្រព័ន្ធកាត់រោង ជម្រុលជើងទេវក្បាលស្ថាន លើកំណាត់ផ្លូវបំបែកពីផ្លូវជាតិលេខ៥ ត្រង់គម្រោង១៧០+០០០ ចូលទៅក្នុងពេលវេលា អន្តរាគមន៍លេខ ១៤ និងវេលាពេល ១៤១, ១៤៣, ១៤៤ ស្ថិតក្នុងឃុំរោងជើង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
	100057	SPIED-NC-2016-No.28	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះសងខាង រួចក្រាលក្រសក្រហម ឬដីល្បាយថ្ម ប្រវែង ៦ ០៤០ម ទទឹង ៨ម កម្រាស់ ០,២ម (គម្រោង១២+០០០ ដល់គម្រោង១៥+០៤០) ស្ថាបនាស្ថានបេតុង ប្រវែង ១៥ម ទទឹង ៨ម ចំនួន ១កន្លែង ស្ថាបនាជាផ្លូវមុខពីរ ប្រវែង ៦ម ទទឹង ៨ម ចំនួន ១កន្លែង និងស្ថាបនាលូបេតុង មុខកាត់១ម (១ជួរ ចំនួន ៣កន្លែង និង២ជួរ ចំនួន ៥កន្លែង) សរុបចំនួន ៨កន្លែង ស្ថិតនៅលើផ្លូវចាប់ពីភូមិ- កំប្រង ឃុំតាក្រី ស្រុកកំរៀង ដល់ឃុំប្បូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
	100058	SPIED-NC-2016-No.18	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះសងខាង រួចក្រាលខ្សាច់ភ្នំ ប្រវែង ៤ ៨៧០ម ទទឹង ៨,៦ម កម្រាស់ ០,២ម និងស្ថាបនាលូបេតុងមុខកាត់១ម (១ជួរ និង២ជួរ) សរុបចំនួន ១១កន្លែង ស្ថិតនៅលើ កំណាត់ផ្លូវខេត្តលេខ 3SVR2 បំបែកពីផ្លូវខេត្តលេខ 3SVR1 ត្រង់គម្រោង០៤+៥០០ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដល់ព្រំប្រទល់ប្រទេសវៀតណាម។
	100059	SPIED-NC-2016-No.54	ស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះ រួចក្រាលក្រសក្រហម ប្រវែង ១ ៧៥០ម ទទឹង ៩ម (គម ០៩+០០០ ដល់គម្រោង១០+៧៥០) និងស្ថាបនាលូបេតុងមុខកាត់១ម ១ជួរ ចំនួន ២កន្លែង ស្ថិតនៅកំណាត់ផ្លូវខេត្ត លេខ ២៧៩ ចាប់ពីឃុំព្រែកប្រសព្វ ឃុំសោប ឃុំជ្រោយបន្ទាយ ដល់ឃុំវឌ្ឍនៈ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
	100060	SPIED-NC-2016-No.48	ការងារស្ថាបនាផ្លូវខេត្តដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះ រួចក្រាលដីល្បាយខ្សាច់ភ្នំ ប្រវែង ៥ ៥០០ម ទទឹង ១២ម កាត់ពីគ.ម ១១+៥០០ ដល់គ.ម ១៦+០០០ ស្ថាបនាស្ថានបេតុងសរសៃដែក ១កន្លែង ប្រវែង ១២០ម ទទឹង ៩ម និងស្ថាបនាលូបេតុង សរុបចំនួន ១៥កន្លែង (មុខកាត់ ០,៨ម ២កន្លែង និងមុខ កាត់១ម ១៣ កន្លែង) ស្ថិតនៅលើកំណាត់ផ្លូវខេត្តពីគ.ម ០០+០០០ ដល់គ.ម ១៦+០០០ ចាប់ពីបំបែកពីផ្លូវជាតិលេខ ១ ត្រង់ គ.ម ៧១+១០០ ស្ថិតនៅក្នុងភូមិកំពង់សឹង ឃុំកំពង់សឹង រហូតដល់ភូមិឈ្នះជ័យក្រោម ឃុំរាជ ស្រុកព្រះស្តេច ខេត្តព្រះវិហារ។
	100061	SPIED-NC-2016-No.52	ការងារស្ថាបនាផ្លូវក្រាលក្រសក្រហមប្រវែង៣ ៦០០ម ទទឹង៨,៦ម ស្ថាបនាជាលូ សរុបចំនួន៥កន្លែង និងលូ បេតុងមួយជួរ មុខកាត់១ម សរុបចំនួន២កន្លែង ស្ថិតលើកំណាត់ផ្លូវខេត្តលេខ ២៦៩ ចាប់ពីគម្រោង៦+៥០០ ដល់គម ១០+១០០ បំបែកពីផ្លូវជាតិលេខ ៦ ត្រង់គម្រោង៣៦៧+០០០ ក្នុងឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ រហូតដល់ឃុំសំបូរ ស្រុក ក្រឡាញ់ ខេត្តសៀមរាប។
	100062	SPIED-NC-2016-No.63	សម្រាប់ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វគ្រប់ និងលើកកម្ពស់តួផ្ទះរួចក្រាលក្រសក្រហម ប្រវែង ២ ៣០០ម ទទឹង ៨,៦ម និងស្ថាបនាលូបេតុងមុខកាត់ ១ម ១ជួរ ចំនួន ២កន្លែង (គម ៧+០០ ដល់គម ៩+៣០០) ស្ថិត នៅលើកំណាត់ផ្លូវខេត្តលេខ ២៦៩ បំបែកពីផ្លូវជាតិ ៦ ត្រង់គម ២៩៧+៣០០ ស្ថិតក្នុងឃុំកំពង់ថ្កូវ ឃុំក្រឡាញ់ ដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។



លេខកូដ	លេខគម្រោង	ឈ្មោះគម្រោង/សេចក្តីពន្យល់
100063	SPIED-NC-2016-No.12	ការងារជួសជុលផ្លូវ ដោយក្រាលកៅស៊ូបាចថ្មពីរជាន់ (DBST) ប្រវែង ៩ ៤៣០ម ទទឹង៧ម និងចាក់ក្រូសក្រហម ចំណុចទី១១ សងខាង ចាប់ពីគ.ម ០០៦+០០០ រហូតដល់ផ្លូវជាតិលេខ ៦២ លើកំណាត់ផ្លូវខេត្ត លេខ ២PVH ២ ត្រង់ភូមិ គ១ ស្រុកជាំក្បាត ខេត្តព្រះវិហារ។
100064	SPIED-NC-2016-No.11	ការងារជួសជុលផ្លូវ ដោយក្រាលកៅស៊ូបាចថ្មពីរជាន់ (DBST) ប្រវែង ៨ ៥០០ម ទទឹង៧ម និងចាក់ក្រូសក្រហម ចំណុចទី១១ សងខាង ចាប់ពីគ.ម ៣២+៩០០ ដល់គ.ម ៤១+៤០០ លើកំណាត់ផ្លូវខេត្តលេខ ២៦២៦ ស្ថិតក្នុង ស្រុកជាំក្បាត ខេត្តព្រះវិហារ។
100065	SPIED-NC-2016-N0-29	ការងារស្ថាបនាផ្លូវដោយចាក់បេតុងសរសៃដែក ប្រវែង ២ ២៥០ម ទទឹង ៧ម ស្ថាបនាស្ថានបេតុងសរសៃដែក ចំនួន ៤កន្លែង ប្រវែងសរុប ៤៨ម ទទឹង ៨ម និងដាច់មុខមួយ និងមុខពីរ សរុបចំនួន ២កន្លែង ប្រវែងសរុប ៨ម ទទឹង៨ម ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ២៩២ (ពីរៈអន្តរាគមន៍លេខ ៣៩៥ ដល់ជើងភ្នំម៉ូរី) ស្ថិតក្នុងឃុំ គេដោមរកត ស្រុកជាំក្បាត ខេត្តព្រះវិហារ។
100066	SPIED-NC-2016-N0-28	ការងារស្ថាបនាស្ថានបេតុងសរសៃដែក ចំនួន ៣កន្លែង ប្រវែងសរុប ៧៨ម ទទឹង ៨ម ស្ថាបនាដាច់មុខបី ចំនួន ៣កន្លែង និងលូមុខកាត់១ម (មួយជួរ ពីរជួរ និងបីជួរ) សរុបចំនួន ១៧កន្លែង ស្ថិតនៅលើផ្លូវខេត្តលេខ ២PVH ៧ ក្នុងភូមិអូរជុញ-ភូមិសែនរុងរឿង៤ (រហូត) ឃុំទឹកក្រហម និងឃុំគេដោមរកត ស្រុកជាំក្បាត ខេត្តព្រះវិហារ។
100067	SPIED-NC-2016-N0-69	ស្ថាបនាស្ថានបេតុងសរសៃដែក ចំនួន ៤កន្លែង សរុបប្រវែង ១៣២ម ទទឹង ៨ម និងស្ថាបនាផ្លូវសងខាងក្បាល ស្ថានដោយចាក់ដីសព្វក្រិននិងលើកកម្ពស់តួផ្លូវ រួចក្រាលក្រូសក្រហមសរុបប្រវែង ៤០០ម ទទឹង៨ម ស្ថិតលើ កំណាត់ផ្លូវខេត្តលេខ ២៩២ ចាប់ពីបែកពីផ្លូវទៅបុញ្ចត្រង់បន្ទាយស្រមោច កំពង់ស្រឡៅ ក្នុងស្រុកជាំក្បាត និង ស្រុកគែប ខេត្តព្រះវិហារ។
100068	SPIED-NC-2016-N0-68	ការងារស្ថាបនាផ្លូវដោយចាក់ដីសព្វក្រិន និងលើកកម្ពស់តួផ្លូវសងខាង រួចក្រាលក្រូសក្រហមប្រវែង ១៩ ៧៩០ម ទទឹង ៨ម និងស្ថាបនាដាច់មុខពីរសរុបចំនួន ៧កន្លែង ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ២PVH ៧ ក្នុងភូមិអូរ- ជុញ ភូមិសែនរុងរឿង៤ (រហូត) ឃុំទឹកក្រហម និងឃុំគេដោមរកត ស្រុកជាំក្បាត ខេត្តព្រះវិហារ។
100069	Road 310-4975m	ការងារស្ថាបនាផ្លូវដោយក្រាលខ្សាច់ភ្នំ ប្រវែង ៤ ៩៧៥ម ទទឹង ៨ម ចាប់ពីគ.ម ២៨+៩៨០ ដល់គ.ម ៣៤+០០០ ស្ថាបនាស្ថានបេតុងសរសៃដែក ប្រវែង ៣៩ម ទទឹង ៨ម ចំនួន ១កន្លែង ត្រង់គម ៣៤+៨១៥ និងប្រវែង ៤៥ម ទទឹង ៨ម ចំនួន ១កន្លែង ត្រង់គម ៣៣+៦២៥ ស្ថាបនាជួរមុខពីរ ទំហំ (៣ម x ៣ម x ២) ប្រវែង ១២ម ចំនួន ១កន្លែង ត្រង់គម ៣២+៤៥០ និងពង្រីកលូមូលមុខពីរ មុខកាត់១ម ប្រវែង ៤ម លើកំណាត់ផ្លូវលេខ ៣១០ ស្ថិតនៅចន្លោះផ្លូវពីទីប្រជុំជនអ្នកលឿង ទៅព្រំប្រទល់ប្រទេសវៀតណាម ក្នុងខេត្តព្រៃវែង។
100070	Road 310DBST-3000m	ការងារស្ថាបនាផ្លូវដោយចាក់កៅស៊ូបាចស្រទាប់ (DBST) ប្រវែង ៣ ០០០ម ទទឹង ៧ម ធ្វើចំណុចក្រាលក្រូស ក្រហម ១មសងខាង ចាប់ពីគ.ម ០៥+៧៥០ ដល់គ.ម ០៨+៨១០ និងការងារគូសគំនូស ចរាចរចំនួន ១ ២០០ ម ២ គំនូសពណ៌កំណត់ ចំនួន ៥២ម ២ ស្លាកសញ្ញា ចំនួន ២០ស្លាក និងបង្គោលកិឡដ៍ម៉ែត្រ ចំនួន ៩ បង្គោល ចាប់ពីគ.ម ០០+៧០០ ដល់ គ.ម ០៨+៨១០លើកំណាត់ផ្លូវខេត្តលេខ ៣១០ ស្ថិតនៅចន្លោះផ្លូវ ពីទីប្រជុំជនអ្នក- លឿង ទៅព្រំប្រទល់វៀតណាម។
100071	PWRC-NC-2016-No.19	ការងារស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ១ ០០០ម ទទឹង ៦ម ក្រាលចំណុចក្រាលក្រហម ១ម សងខាង ស្ថាបនាជួរមុខបីកាត់ទទឹងផ្លូវទំហំ ១១មx១៦,៤ម កម្ពស់ ៣,៤២ ម និង ១កន្លែង គូសគំនូស ចរាចរ ទំហំ ៩២មx២ ស្លាកសញ្ញា ចំនួន ១៣ស្លាក និងបង្គោលកិឡដ៍ម៉ែត្រ ចំនួន ២១ បង្គោល លើកំណាត់ផ្លូវខេត្ត លេខ 3KD1 ស្ថិតនៅឃុំស្វាយរៀង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣០៧ ឧស.កម. ២០១៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តី ពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ កែច្នៃជ័រកៅស៊ូ របស់ក្រុមហ៊ុន ស៊ីជី រ៉ាប់ប៊ឺ ខូ អិលធីឌី ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ។

ស រ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីជី រ៉ាប់ប៊ឺ ខូ អិលធីឌី (CT RUBBER CO., LTD.) តំណាងដោយ លោក កែវ សុភក្តិ បង្កើតរោងចក្រ កែច្នៃជ័រកៅស៊ូ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៧ ភូមិត្រសិត ឃុំក្រាំង ស្រុកពញាក្រក ខេត្តត្បូងឃ្មុំ ។

ឈ្មោះផលិតផល
ជ័រកៅស៊ូ (កែច្នៃ)

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4.Code
២២១៩



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ភ្នាក់ងារឈ្មោះរោងចក្រ ៖ " រោងចក្រកែច្នៃជ័រកៅស៊ូ ស៊ីធី វ៉ាប់ប៊ើ ខូ អិលធីឌី "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អត្ថនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តត្បូងឃ្មុំ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បង្គោលជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តត្បូងឃ្មុំ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តត្បូងឃ្មុំ
 - "ដើម្បីជូនជ្រាប"
 - ដូចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខស័ក់



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៣០៧ ឧស.ក.ប.ក. ០៧

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ បោកគក់សម្លៀកបំពាក់ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ របស់ ក្រុមហ៊ុន ស៊ីន យុង ឈៀង (ខេមបូឌា) ខ្លួនស្តី វ៉ែសស៊ីង មេនូហ្វេកទ័រ ឯ.ក។

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីន យុង ឈៀង (ខេមបូឌា) ខ្លួនស្តី វ៉ែសស៊ីង មេនូហ្វេកទ័រ ឯ.ក (XIN YONG QIANG (CAMBODIA) CLOTHING WASHING MANUFACTURE CO., LTD.) តំណាងដោយ លោក YAO, ANBO បង្កើតរោងចក្រ បោកគក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឈ្មោះផលិតផល

សម្លៀកបំពាក់ (បោកគក់)

លេខតួបង្គាប់លក់ផ្លាស់ឧស្សាហកម្ម ISIC Rev.4 Code

១៣១៣

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “ រោងចក្របោកឥក់សម្លៀកបំពាក់ ស៊ីន យុង ឈៀង (ខេមបូឌា) ខ្ពស់ ឆ្នាំ ២០១៧ មេនុរោងយ៉ា ង.ក ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



ហេង សុខគង់

- បង្គោលជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកណ្តាល
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
 - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី